



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស

អ៊ីអេន (ខេមបូឌា) ភីអិលស៊ី

ASSETS MANAGEMENT OF AEON SPECIALIZED
BANK (CAMBODIA) PLC.

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH – 2024



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស

អ៊ីអេន (ខេមបូឌា) ភីអិលស៊ី

ASSETS MANAGEMENT OF AEON SPECIALIZED
BANK (CAMBODIA) PLC.

សាស្ត្រាធិការ : ភីម ធី

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH – 2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស អ៊ីអេន (ខេមបូឌា)**

គណៈកម្មការវាយតម្លៃទី១

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

លោកគ្រូ ញឹម ថ្ងៃ

គណៈកម្មការវាយតម្លៃទី៣

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

**ប្រធានគណៈកម្មការវាយតម្លៃ និងជាប្រធាន
មជ្ឈមណ្ឌលស្រាវជ្រាវ**

គណៈកម្មការវាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិការងារអចិន្ត្រៃយ៍

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលឺនណា

អារម្ភកថា

(Impression)

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល៤ឆ្នាំ សិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យ ជាពិសេស ក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញគណនេយ្យ គឺជាជំនាញមួយមានសារៈសំខាន់សម្រាប់ទីផ្សារបច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការគណនេយ្យដូចគ្នា។ ដោយឡែក ដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗ ដែលពាក់ព័ន្ធនឹងការងារគណនេយ្យ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទី៤ ។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាសម្រាប់ផ្លូវនិស្សិត ឱ្យយល់ច្បាស់ពីការអនុវត្តការងារគណនេយ្យ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍ នៅក្នុងការងារគណនេយ្យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យបានល្អប្រសើរ នឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី “**ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស**” យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស។ ក្រុមយើងខ្ញុំសង្ឃឹមថា ការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដទៃទៀតដែលមានបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។


ចេតាសម្ព័ន្ធក្រុម



សុខ ស្មៀតម៉ី
ID B21/331



ស្មៀន គឹមលៀង
ID B21/1314



យន ស្មៀតឡុង
ID B21/3283



ម៉ូត ជានីស
ID B21/1367



ស្មៀន សុខនី
ID B21/2721

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញគណនេយ្យ
សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រូសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសម្តែងនូវការគោរព និងកត្តាញតាធម៌យ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់ខ្ញុំបាទ នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង វ៉ាន់ដា** នាយកនៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ញឹម ធី** ជាសាស្ត្រាចារ្យណែនាំ ដោយបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមយើងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃវិទ្យាស្ថាន វ៉ាន់ដា ជំនាន់ទី២១៖

សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ “ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស” នេះគឺជាស្នាដៃរបស់ក្រុមយើងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ..... ខែ..... ឆ្នាំ..... ព.ស.២៥៦....

ថ្ងៃទី..... ខែ..... ឆ្នាំ២០២....

ហត្ថលេខាអំណាចក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ធនាគារអ៊ីអនបានចុះបញ្ជីជាធនាគារឯកទេសនៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម។

វិស័យធនាគារ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសនីមួយៗ ហើយវិស័យធនាគារ បានចូលរួមចំណែកយ៉ាងសកម្មទៅលើផ្នែកហិរញ្ញវត្ថុ ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

បើយើងក្រឡេកមកមើលពីវិស័យសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាវិញយើងសង្កេតឃើញថា មានធនាគារជាច្រើន បានរីកដុះដាលដើម្បីបំពេញតម្រូវការអតិថិជន។ ការគ្រប់គ្រងទ្រព្យសកម្ម ក៏ជាផ្នែកមួយដ៏សំខាន់របស់អង្គភាពនីមួយៗផងដែរ។ លើសពីនេះទៅទៀត យើងឃើញថាធនាគារអ៊ីអនក៏មានបណ្តាញការិយាល័យជាច្រើននៅតាមបណ្តាខេត្តនានា ដែលមានភាពងាយស្រួល ក្នុងការផ្តល់សេវាកម្មជូនអតិថិជន បានរហ័សទាន់ចិត្ត និងមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មានជូនអតិថិជន។

របាយការណ៍ស្រាវជ្រាវនេះ បានជួយទៅដល់អ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនក្នុងការប្រើប្រាស់ និងគ្រប់គ្រងទ្រព្យសកម្មដើម្បីផ្តល់ភាពងាយស្រួល ការទុកចិត្ត និងធ្វើឱ្យអង្គភាពកាន់តែមានភាពរឹងមាំ។ ម្យ៉ាងវិញទៀត យើងក៏បានសិក្សាទៅលើរបាយការណ៍ហិរញ្ញវត្ថុមួយចំនួន ដើម្បីយកមកបង្ហាញពីរបាយការណ៍លទ្ធផល តារាងតុល្យការ អនុបាត របាយការណ៍ចំណេញ/ខាត របាយការណ៍ស្តីពីការបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់។ ក្រៅពីនេះយើងខ្ញុំ ក៏បានសិក្សាទៅលើតួនាទីនៃការគ្រប់គ្រងទ្រព្យសកម្ម ផលិតផល និងសេវាកម្មថ្មីៗ គោលនយោបាយ បេសកកម្ម ចក្ខុវិស័យ គុណតម្លៃ និងគោលការណ៍នៃការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារឯកទេស។

ជាពិសេស ធនាគារឯកទេសអ៊ីអនក៏បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាឥណទាន សេវារំលស់ ផលិតផលឌីជីថល និងអ៊ីអនភាគជូនដល់អតិថិជនរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីពង្រឹងខ្លួនកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។ មួយវិញទៀត គឺផ្អែកទៅតាមការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាមគោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានអនុម័តទៅគ្រប់ស្ថាប័នទាំងអស់ ដើម្បីអនុវត្តតាមក្នុងការគ្រប់គ្រងស្ថាប័ន ឬអង្គភាពរបស់ខ្លួនដូចជាការរៀបចំតាក់តែងចងក្រង នីតិវិធី ក្បួនច្បាប់ គោលការណ៍ វិន័យ សណ្តាប់ធ្នាប់ ប្រកបដោយតម្លាភាព ដើម្បីវិវត្តន៍ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនឆ្ពោះទៅដល់គោលដៅដែលបានកំណត់ទុក។

បន្ថែមពីនេះទៅទៀត តាមរយៈការស្រាវជ្រាវលើការគ្រប់គ្រងទ្រព្យសកម្ម របស់ធនាគារឯកទេសអ៊ី អន គឺមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងឱ្យកាន់តែច្បាស់អំពីផលិតផល និងការផ្តល់សេវាកម្មនានាដល់អតិថិជន និងការយល់ដឹងបន្ថែមទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុ និងលក្ខណៈនៃការប្រើប្រាស់ទ្រព្យសកម្ម ដូចជាសេវាកម្មធ្វើរំលស់លើទ្រព្យសកម្មរបស់ខ្លួន និងការប្រើប្រាស់សេវាកម្មឥណទានជាដើម។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធ	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	vi
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១ **សេចក្តីផ្តើម**

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ.....	២
១. តើលក្ខខណ្ឌនៃការចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនមានអ្វីខ្លះ ?	
២. តើធនាគារឯកទេសអ៊ីអនមានយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មយ៉ាងដូចម្តេចខ្លះ ?	
៣. តើធនាគារឯកទេសអ៊ីអនមានគន្លឹះក្នុងការគ្រប់គ្រងទ្រព្យសកម្មយ៉ាងដូចម្តេចខ្លះ ដើម្បីឱ្យមានប្រសិទ្ធ ?	
១.៣ គោលបំណងនៃការស្រាវជ្រាវ.....	២
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៤.១ ទំហំដែនកំណត់	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	៣
១.៥.១ ការប្រមូលទិន្នន័យដំបូង.....	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣

ជំពូកទី២ **វិធីសាស្ត្រ**

២.១ លក្ខណៈទូទៅនៃធនាគារឯកទេស	៤
២.១.១ និយមន័យនៃធនាគារឯកទេស	៤
២.១.២ ប្រវត្តិនៃធនាគារឯកទេស	៤
២.១.៣ សមាសធាតុនៃធនាគារឯកទេស	៥
២.២ លក្ខខណ្ឌនៃការទទួលស្គាល់ទ្រព្យសកម្មរបស់ធនាគារឯកទេស.....	៦
២.២.១ និយមន័យ	៦
២.២.២ ប្រវត្តិនៃ	៦

២.២.៣ ទ្រឹស្តីនៃ	៦
២.៣ ការបែងចែកតួនាទី និងដំណើរការនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស	៧
២.៣.១ និយមន័យ	៧
២.៣.២ ប្រវត្តិនៃ	៨
២.៣.៣ ទ្រឹស្តីនៃ	៨
២.៤ យុទ្ធសាស្ត្រ និងផលប្រយោជន៍នៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស	៩
២.៤.១ និយមន័យ	៩
២.៤.២ ប្រវត្តិនៃ	៩
២.៤.៣ ទ្រឹស្តីនៃ	១១

ជំពូកទី៣

លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅនៃធនាគារឯកទេស អ៊ីអន	១៣
៣.១.១ ប្រវត្តិរបស់ធនាគារឯកទេស អ៊ីអន	១៣
៣.១.២ គោលនយោបាយ	១៣
៣.១.៣ ទីតាំង និងអាស័យដ្ឋាន	១៣
៣.១.៤ រចនាសម្ព័ន្ធគ្រប់គ្រង	១៥
៣.១.៥ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារឯកទេស អ៊ីអន	១៧
ក.ចក្ខុវិស័យ និងបេសកកម្ម	១៧
ខ.ទស្សនៈវិស័យ	១៨
គ.គោលដៅ	២០
៣.១.៦ ផលិតផល	២០
៣.១.៧ ប្រព័ន្ធផ្សព្វផ្សាយ	២១
៣.២ លក្ខខណ្ឌនៃការចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន	២២
៣.២.១ ការធ្វើចំណាត់ថ្នាក់លើ ទ្រព្យសកម្ម	២២
៣.៣ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស អ៊ីអន	២៣
៣.៣.១ សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម	២៤
៣.៣.២ ការទិញទ្រព្យសកម្មចូល	២៤
៣.៣.៣ ការធ្វើរំលស់លើទ្រព្យសកម្ម	២៥
៣.៣.៤ តម្លៃខាតបង់លើទ្រព្យសកម្ម	២៥
៣.៣.៥ ការផ្លាស់ប្តូរទ្រព្យសកម្មថ្មី	២៥
៣.៣.៦ ការលក់ទ្រព្យសកម្មចេញ	២៥
៣.៣.៧ ការលុបទ្រព្យសកម្មចេញពីបញ្ជី	២៥

៣.៤ គន្លឹះក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន.....	២៦
៣.៤.១ គន្លឹះនៃការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធិភាព	២៦

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	២៧
៤.២ ការវិភាគលើចំណុចខ្សោយ	២៧

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	២៨
៥.២ ការផ្តល់អនុសាសន៍	២៨
ឯកសារយោង	
ឧបសម្ព័ន្ធ	

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ សេចក្តីផ្តើម

១.១ បំណងបញ្ជាក់នៃការស្រាវជ្រាវ

នៅលើសកលលោកនេះ គ្រប់បណ្តាប្រទេសទាំងអស់សង្កេតឃើញថា មានការរីកចម្រើនគួរឱ្យកត់សម្គាល់គ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចមានការប្រកួតប្រជែងគ្នាខ្លាំងៗ ក្នុងនោះដែរ ប្រទេសកម្ពុជាជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ កំពុងរុញច្រានសេដ្ឋកិច្ចទៅលើវិស័យឯកជនជាងវិស័យសាធារណៈ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍។ បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាមានការរីកលូតលាស់គួរឱ្យកត់សម្គាល់ទៅលើវិស័យសេដ្ឋកិច្ច ការរីកចម្រើននេះដោយសារតែប្រទេសកម្ពុជាបានកែប្រែកំណែទម្រង់សេដ្ឋកិច្ចបែបផែនការសេដ្ឋកិច្ចទីផ្សារសេរី និងផ្តល់ឱកាសដល់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីធ្វើការបណ្តាក់ទុនទៅលើគ្រប់វិស័យជាពិសេសវិស័យធនាគារ ក្នុងគោលបំណងបង្កើននូវប្រាក់ចំណូលបន្ថែមក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ ទាំងនេះហើយ ជាកត្តាលើកកម្ពស់ជួយស្តារព្រមទាំងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែមានការរីកចម្រើន និងចូលរួមជួយប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមានកម្រិតអាជីវកម្មទាបឱ្យមានលក្ខណៈកាន់តែប្រសើរឡើងមួយកម្រិតទៀត។

ទន្ទឹមនឹងនេះផងដែរ យើងបានសង្កេតឃើញវិស័យធនាគារ មានការរីកដុះដាលខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ព្រោះនេះជាវិស័យមួយដ៏សំខាន់សម្រាប់ផ្តល់កម្ចីដល់វិនិយោគិនក្នុង និងក្រៅប្រទេស ក៏ដូចជា ប្រជាពលរដ្ឋទូទៅ។ ប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន យ៉ាងខ្លាំង ជាក់ស្តែងធនាគារឯកទេសអ៊ីអេស ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត នៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម។ ដោយធនាគារឯកទេសមួយនេះនៅតែរក្សា និងបង្កើនបាននូវគុណភាព សមត្ថភាពក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន។ ជាការពិតណាស់ទ្រព្យសកម្មក៏ជាផ្នែកដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យពាណិជ្ជកម្ម និងអាជីវកម្មឱ្យមានការរីកចម្រើន តាមរយៈនៃការកើនឡើងទំហំទ្រព្យសកម្មរបស់អង្គភាពអាជីវកម្ម។ ទោះបីយ៉ាងណាក៏ដោយធនាគារឯកទេសអ៊ីអេស នៅតែតិចតួចជាចម្បង លើការគ្រប់គ្រងទ្រព្យសកម្ម ព្រោះវាជាកត្តាមួយយ៉ាងសំខាន់ ដែលបញ្ជាក់បង្ហាញពីភាពលូតលាស់ និងរីកចម្រើនរបស់ធនាគារផងដែរ។ នៅពេលដែលកំណើនទ្រព្យសកម្មកាន់តែកើនឡើងនោះបញ្ជាក់ថា ស្ថានភាព ទំហំ ភាពលូតលាស់នៃអាជីវកម្មកាន់តែរីកចម្រើនធំធេង និងមានសក្តានុពលផងដែរ។ ដើម្បីឱ្យការគ្រប់គ្រងទ្រព្យសកម្មមានប្រសិទ្ធភាពកាត់បន្ថយភាពបាត់បង់ធនាគារបានខិតខំសិក្សាស្រាវជ្រាវរកគ្រប់វិធីសាស្ត្រដើម្បីរក្សា និងបង្កើននូវទំហំអាជីវកម្មរបស់ខ្លួនតាមរយៈការគ្រប់គ្រង និងបង្កើនទ្រព្យសកម្មផងដែរ។

អាស្រ័យហេតុនេះហើយ បានជាក្រុមយើងខ្ញុំបានជ្រើសរើសនូវប្រធានបទ “ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស” យកមកសិក្សាស្រាវជ្រាវ និងរៀបចំដំឡើងជារបាយការណ៍។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ក្រោមការសិក្សានៃវិទ្យាស្ថាន វ៉ាន់ដា ជាច្រើនខែកន្លងមកក្រុមយើងខ្ញុំទទួលបានទាំងនូវចំណេះដឹងជាច្រើន ជាពិសេសទទួលបាននូវឱកាសក្នុងការសិក្សាស្រាវជ្រាវជាច្រើន ជាពិសេសនោះ ការសិក្សាស្រាវជ្រាវ

ក្រោមប្រធានបទ ការគ្រប់គ្រងទ្រព្យសកម្ម។ ដូច្នេះហើយ ក្រុមយើងខ្ញុំបានជ្រើសរើសយក “ធនាគារឯកទេសអ៊ីអន” យកមកសិក្សាស្រាវជ្រាវ អាស្រ័យហេតុនេះហើយ ទើបមានសំណួរចោទសួរដូចខាងក្រោម៖

- ១.តើលក្ខខណ្ឌនៃការចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនមានអ្វីខ្លះ ?
- ២.តើធនាគារឯកទេសអ៊ីអនមានយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មយ៉ាងដូចម្តេចខ្លះ ?
- ៣.តើធនាគារឯកទេសអ៊ីអនមានគន្លឹះក្នុងការគ្រប់គ្រងទ្រព្យសកម្មយ៉ាងដូចម្តេចខ្លះ ដើម្បីឱ្យមានប្រសិទ្ធ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងក្នុងការស្រាវជ្រាវនេះ គឺដើម្បីសិក្សាទៅលើធនាគារឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតសំខាន់ ទៅលើការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនតាមរយៈការបង្ហាញពីរបៀបគ្រប់គ្រងដោយផ្ទាល់របស់ធនាគារអ៊ីអន។ ការធ្វើបទបង្ហាញពីរបៀបនៃការគ្រប់គ្រងនេះ គឺបានសង្កត់ធ្ងន់ទៅលើចំណុចដូចខាងក្រោម៖

- ការសិក្សាស្វែងយល់ពីប្រវត្តិរបស់ធនាគារឯកទេស
- ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារឯកទេស អ៊ីអន
- លក្ខខណ្ឌនៃការទទួលស្គាល់ទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន
- នីតិវិធីក្នុងគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន
- អត្ថប្រយោជន៍នៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន
- ភាពខ្លាំង និងភាពខ្សោយរបស់ធនាគារឯកទេសអ៊ីអន។

១.៤ ទំហំដែលកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំដែលកំណត់

ធនាគារឯកទេស អ៊ីអន មានសាខាច្រើនគួរឱ្យកត់សម្គាល់ ក្រៅពីការិយាល័យសាខាកណ្តាល ក៏មានសាខារបស់ខ្លួននៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញផងដែរ។ ដូចនេះ ក្រុមយើងខ្ញុំសូមធ្វើការលើកយកការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស អ៊ីអន ដែលមានសាខាកណ្តាលយកមកធ្វើការបកស្រាយតែប៉ុណ្ណោះ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

ការស្រាវជ្រាវនេះ យើងខ្ញុំសូមធ្វើការលើកយកអំពីស្ថានភាពនៃការគ្រប់គ្រងទ្រព្យសកម្ម របស់ធនាគារឯកទេសអ៊ីអនក្នុងឆ្នាំ២០២២ យកមកធ្វើការបកស្រាយតែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រមូលព័ត៌មានមកធ្វើការស្រាវជ្រាវឱ្យមានប្រសិទ្ធភាពនឹងទទួលបានលទ្ធផលល្អប្រសើរយើងខ្ញុំបានប្រើប្រាស់នូវវិធីសាស្ត្រដូចខាងក្រោម៖

១.៥.១ ការប្រមូលទិន្នន័យបន្ទាប់

- ការសិក្សាស្រាវជ្រាវ ប្រមូលឯកសារដែលពាក់ព័ន្ធនឹងធនាគារឯកទេសអ៊ីអន តាមរយៈគេហទំព័រផ្សេងៗ
- ឯកសារដែលមានស្រាប់នៅបណ្ណាល័យ
- ឯកសារដែលបានមកពីធនាគារឯកទេសអ៊ីអនផ្ទាល់

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ការស្រាវជ្រាវនេះ អាចជាជំនួយ ឬគោលគំនិតបន្ថែមដល់និស្សិតជំនាន់ក្រោយទុកជាឯកសារ ដើម្បីធ្វើការសិក្សាស្រាវជ្រាវបន្ថែម និងអាចជាប្រយោជន៍សម្រាប់អ្នកមានបំណងចង់ស្វែងយល់ ពីការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព ក៏ដូចជាអតិថិជនរបស់ធនាគារឯកទេស អ៊ីអន ផ្ទាល់ ដើម្បីស្វែងយល់បន្ថែម និងបង្កើត ទំនុកចិត្តរបស់ខ្លួនឱ្យកាន់តែល្អប្រសើរចំពោះធនាគារឬស្ថាប័នដែលខ្លួនជ្រើសរើស។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

- ជំពូកទី១ ៖ សេចក្តីផ្តើម លំនាំបញ្ហានៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ទំហំ និងដែនកំណត់នៃការស្រាវជ្រាវ វិធីសាស្ត្រនៃការស្រាវជ្រាវ សារៈសំខាន់នៃការស្រាវជ្រាវ។
- ជំពូកទី២ ៖ រំលឹកសេចក្តី ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអន
- ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវទៅលើស្ថានភាពទូទៅរបស់ធនាគារឯកទេស ក៏ដូចជាប្រវត្តិរបស់ធនាគារ ទស្សនៈវិស័យ បេសកកម្ម គោលនយោបាយ រចនាសម្ព័ន្ធនៃការគ្រប់គ្រង
- ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគារឯកទេសអ៊ីអន
- ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍។

ជំពូកទី២
រំលឹកច្រើន

ជំពូកទី២

ការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស

២.១ លក្ខណៈទូទៅនៃធនាគារឯកទេស

២.១.១ និយមន័យ

ធនាគារឯកទេស គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តោតជាចម្បង លើការផ្តល់ហិរញ្ញប្បទាន ពិសេសលើកិច្ចខិតខំប្រឹងប្រែងសេដ្ឋកិច្ច និងសង្គម។ ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមអាចមានសម្រាប់សកម្មភាពឯកទេស។ ការផ្តល់ហិរញ្ញប្បទានដល់ទ្រព្យសកម្មជនបទ-ក្រីក្រ និងគ្មានដី ក្នុងចំណោមរបស់ផ្សេងៗទៀត។ ប្រទេសឥណ្ឌា មានធនាគារឯកទេសជាច្រើន ដែលផ្តោតលើតម្រូវការរបស់សហគ្រិន និងផ្តល់ការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការបង្កើតអាជីវកម្មនៅក្នុងផ្នែកជាក់លាក់នៃសកម្មភាព ក៏ដូចជាការផលិតជាដើម។ អាស្រ័យហេតុនេះ ធនាគារទាំងនោះត្រូវបានគេហៅថាជាធនាគារឯកទេស ដោយសារពួកគេមានឯកទេសក្នុងវិស័យ ឬសកម្មភាពជាក់លាក់មួយ។

២.១.២ ប្រភេទធនាគារឯកទេស

ធនាគារឯកទេស មានប្រភេទពីប្រទេសឥណ្ឌាធនាគារទាំងនេះ គឺជាធនាគារដែលផ្តោតជាចម្បងលើការផ្តល់ហិរញ្ញប្បទាន ឬធ្វើការជាមួយកិច្ចខិតខំប្រឹងប្រែងផ្នែកសេដ្ឋកិច្ច និងសង្គម។ ធនាគារទាំងនេះមិនផ្តល់ហិរញ្ញប្បទានដល់សាធារណជនទូទៅទេ ផ្ទុយទៅវិញពួកគេទាក់ទងនឹងក្រុមតូចមួយ។ ពួកគេមានមូលដ្ឋានអតិថិជនជាក់លាក់ និងធ្វើការលើការអភិវឌ្ឍតាមវិស័យជាក់លាក់។ ជាធម្មតា ធនាគារឯកទេសក្នុងប្រទេសឥណ្ឌា ធ្វើការជាមួយប្រជាជនដែលក្រីក្រនៅជនបទ កសិករ ឬគ្មានដី។ ធនាគារទាំងនេះផ្តល់ការ គាំទ្រយ៉ាងទូលំទូលាយសម្រាប់អាជីវកម្មដែលត្រូវបានបង្កើតឡើង។

ជាឧទាហរណ៍ប្រសិនបើកសិករទៅ NABARD ធនាគារនឹងផ្តល់ឱ្យគាត់នូវមូលនិធិដើម្បីទិញគ្រាប់ពូជ ដី និងឧបករណ៍ថែទាំផ្សេងៗទៀតសម្រាប់អាជីវកម្មប្រចាំថ្ងៃរបស់គាត់។ ឧទាហរណ៍ទូទៅគឺ៖

- ធនាគារនាំចេញ-នាំចូលនៃប្រទេសឥណ្ឌា (EXIM Bank)
- ធនាគារអភិវឌ្ឍន៍ឧស្សាហកម្មខ្នាតតូចនៃប្រទេសឥណ្ឌា (SIDBI)
- ធនាគារជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងជនបទ (NABARD)

ធនាគារទាំងនេះមិនពឹងផ្អែកលើប្រាក់បញ្ញើរបស់បុគ្គលនោះទេ។ អត្រាការប្រាក់របស់ធនាគារទាំងនេះខុសពីធនាគារស្តង់ដារ។ ដំណើរការប្រាក់កម្ចីមានភាពខុសគ្នាជាក់លាក់ផងដែរ។ ខ្ញុំគិតថាបើគ្មានធនាគារឯកទេសទាំងនេះទេ វិស័យធនាគារឥណ្ឌានឹងមិនអាចបម្រើអតិថិជនទាំងអស់បានទេ។

ម្យ៉ាងវិញទៀត ប្រកាសស្តីពីការកែសម្រួលអាជ្ញាប័ណ្ណចំពោះធនាគារឯកទេស ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ បានឃើញប្រកាសលេខ ធ៧-០០-០៥ ប្រក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០០០ ស្តីពីការផ្តល់អាជ្ញាប័ណ្ណចំពោះធនាគារឯកទេសឥណ្ឌាជនបទ។

យោងតាមស្មារតីនៃអង្គប្រជុំថ្នាក់ដឹកនាំនៃធនាគារជាតិនៃកម្ពុជា ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៦ បានសម្រេចដូចតទៅ៖

- ប្រការមួយ៖ កែសម្រួលប្រការ៩ និងប្រការ១៣ នៃប្រកាសលេខ៨៧-០០-០៥ ប្រក ចុះថ្ងៃទី១១ ខែ មករា ឆ្នាំ២០០០ ស្តីពីការផ្តល់អាជ្ញាប័ណ្ណ ចំពោះធនាគារឯកទេសឥណទានជនបទ មានដូចខាង ក្រោម៖
- ប្រការ៩ថ្មី៖ ធនាគារជាតិនៃកម្ពុជា ផ្តល់អាជ្ញាប័ណ្ណមានកំណត់រយៈពេលសុពលភាពចំពោះធនាគារ ឯកទេសដែលធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា។
- ប្រការ១៣ថ្មី៖ ធនាគារឯកទេស ដែលបានទទួលអាជ្ញាប័ណ្ណហើយត្រូវរក្សាប្រាក់តម្កល់ធានាដើមទុន ស្មើនឹងប្រាំភាគរយ (៥%) នៃដើមទុនដែលបានចុះបញ្ជីនៅក្នុងគណនីដែលបានបើកនៅធនាគារ ជាតិនៃកម្ពុជា ដែលទទួលបានកម្រៃប្រាក់ដូចខាងក្រោម៖

ក. ប្រាក់តម្កល់ធានា លើដើមទុនជាប្រាក់រៀលទទួលបានការប្រាក់ប្រចាំឆ្នាំ ស្មើនឹងមួយភាគ ពីរ (១/២) នៃអត្រាការប្រាក់ទុនហិរញ្ញប្បទាន ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា ហើយដែល អាចទូទាត់ក្នុងរយៈពេល៦ខែម្តង។

ខ. ប្រាក់តម្កល់ធានាលើដើមទុនជាប្រាក់រៀលទទួលបានការប្រាក់បីភាគប្រាំបី (៣/៨) នៃអត្រា SIBOR (Singapore Inter-Bank Offered Rate) ក្នុងរយៈពេល៦ខែម្តង។ ធនាគារ ជាតិនៃកម្ពុជានឹងជូនដំណឹងទៅធនាគារទាំងអស់ពីអត្រាការប្រាក់ដែលបានអនុវត្តសម្រាប់កាល កំណត់នីមួយៗ ។

ធនាគារជាតិនៃកម្ពុជា នឹងទូទាត់សងប្រាក់តម្កល់ធានាលើដើមទុននេះ នៅពេលធនាគារឯកទេស នោះត្រូវបានជម្រះបញ្ជីដោយស្ម័គ្រចិត្ត និងគ្មានប្រាក់បញ្ញើនៅខាងទ្រព្យអកម្ម។

២.១.៣ ទ្រឹស្តីធនាគារឯកទេស

ទ្រឹស្តីរបស់ធនាគារឯកទេស ក៏មានប្រភពមកពីប្រទេសឥណ្ឌាផងដែរ។ នៅក្នុងប្រទេសឥណ្ឌាមាន ធនាគារឯកទេសជាច្រើនប្រភេទ ដែលធនាគារនីមួយៗផ្តល់សេវាកម្មហិរញ្ញវត្ថុ និងទំនិញបំពេញតម្រូវការ ទីផ្សារគោលដៅរបស់ខ្លួន។ ទាំងនេះរួមបញ្ចូលទាំង៖

- ធនាគារពាណិជ្ជៈ ទាំងនេះគឺជាប្រភេទធនាគារដែលពេញនិយមបំផុតនៅក្នុងប្រទេសឥណ្ឌា ហើយពួកគេផ្តល់សេវាកម្មជាច្រើនរួមទាំងការទទួលយកប្រាក់បញ្ញើ ការផ្តល់ប្រាក់កម្ចី និង ការផ្តល់ការណែនាំផ្នែកហិរញ្ញវត្ថុ។ ពួកគេក៏ផ្តល់នូវផលិតផលសន្សំជាច្រើន រួមទាំងមូលនិធិ ទៅវិញទៅមកប្រាក់បញ្ញើមានកាលកំណត់ និងគណនីសន្សំ។
- ធនាគារសហប្រតិបត្តិការ៖ ស្ថាប័នទាំងនេះដែលជាកម្មសិទ្ធិរបស់អតិថិជនរបស់ពួកគេ ផ្តល់ ការទូទាត់ ការផ្តល់ប្រាក់កម្ចី និងសេវាទទួលប្រាក់បញ្ញើ។ ជាធម្មតាគេរកឃើញនៅតំបន់ ជនបទ ពួកគេជួយកសិករ និងអាជីវកម្មខ្នាតតូចនៅក្នុងតំបន់។
- ធនាគារបរទេស៖ ភាគច្រើនគឺជាស្ថាប័នអន្តរជាតិ ដ៏ធំទូលាយដែលផ្តល់សេវាកម្មដល់អតិថិ ជននៅខាងក្រៅប្រទេសឥណ្ឌា។ ពួកគេផ្តល់សេវាកម្មដូចជា ការវិនិយោគបរទេស ការប្តូរ ប្រាក់បរទេស និងធនាគារអន្តរជាតិ ហើយត្រូវបានគេរកឃើញជាញឹកញាប់នៅក្នុងតំបន់ទី ក្រុងធំៗ។

- ធនាគារអភិវឌ្ឍន៍៖ ស្ថាប័នទាំងនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលដើម្បីផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់វិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ លើសពីនេះទៀត ពួកគេផ្តល់ជូននូវសេវាកម្មឯកទេស ដើម្បីគាំទ្រដល់ឧស្សាហកម្មមួយចំនួន ដូចជាការនាំចេញ និងអាជីវកម្មខ្នាតតូចជាដើម។
- ធនាគារជនបទក្នុងតំបន់៖ រដ្ឋាភិបាលបានបង្កើតធនាគារជនបទក្នុងតំបន់ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍ជនបទ។ ពួកគេផ្តល់ហិរញ្ញប្បទានដោយធនាគារពាណិជ្ជ ធនាគារសហករណ៍ និងរដ្ឋាភិបាល ។

២.២ លក្ខខណ្ឌនៃការចុះបញ្ជីទទួលស្គាល់ជាប្រព័ន្ធសកម្មរបស់ធនាគារឯកទេសអ៊ីអេស

២.២.១ និយមន័យការទទួលស្គាល់

ការទទួលស្គាល់ គឺជាការយល់ស្របព្រមព្រៀងថាអ្វីមួយថាវាពិតជាត្រឹមត្រូវស្របច្បាប់ ឬសំខាន់ ។ មួយវិញទៀត ការទទួលស្គាល់ គឺជាសេចក្តីសម្រេចដែលបានកើតឡើងដោយមានការពិចារណាពីគុណតម្លៃទាំងសងខាងនូវការទទួលស្គាល់ ឬយល់ព្រមទៅលើលក្ខខណ្ឌណាមួយដែលស្របច្បាប់។

២.២.២ ប្រភេទការទទួលស្គាល់

ក្នុងអំឡុងទស្សវត្សរ៍កន្លងមកនេះ មានការចាប់អារម្មណ៍ឡើងវិញចំពោះគំនិតនៃការទទួលស្គាល់នៅក្នុងទ្រឹស្តីអន្តរជាតិ។ នៅពេលដែលការព្រួយបារម្ភដ៏តូចចង្អៀតរបស់អ្នកទ្រឹស្តីសង្គមគំនិតនៃការទទួលស្គាល់នាពេលបច្ចុប្បន្ននេះត្រូវបានបញ្ចូលក្នុងន័យយ៉ាងតិចបីផ្សេងគ្នា ដើម្បីពន្យល់ពីរបៀបបីផ្សេងគ្នា។ ទីមួយវាត្រូវបានគេប្រើជាទូទៅដើម្បីពន្យល់ពីរបៀបដែលរដ្ឋ និងអត្តសញ្ញាណរបស់ពួកគេត្រូវបានបង្រួបបង្រួមដោយអន្តរកម្ម និងរបៀបដែលប្រព័ន្ធអន្តរជាតិទំនើបបានលេចចេញជាផលវិបាកនៃគំនូរនៃអន្តរកម្មបែបនេះ។ នៅក្នុងបរិបទនេះគំនិតនៃការទទួលស្គាល់ត្រូវបានប្រើប្រាស់ដើម្បីពន្យល់ពីរបៀបដែលរដ្ឋត្រូវបានបែងចែក និងបែងចែកពីគ្នាទៅវិញទៅមករបៀបដែលប្រព័ន្ធអន្តរជាតិក្លាយជា stratified តាមបន្ទាត់ស្ថានភាពក៏ដូចជាមូលហេតុដែលជម្លោះលើស្ថានភាពអាចធ្វើទៅបានឬសូម្បីតែជៀសមិនរួច។ ជាញឹកញយការស្រាវជ្រាវក្នុង ប្រវត្តិសាស្ត្រច្បាប់គឺផ្អែកលើការសិក្សាអំពីច្បាប់បច្ចុប្បន្នដែលត្រូវបានផ្តល់ឱ្យនូវវិមាត្របន្ថែមដោយត្រូវបានគេមើលឃើញនៅក្នុងពន្លឺនៃគំនិតផ្លូវច្បាប់នៃសម័យមុន(វិធីសាស្ត្រប្រវត្តិសាស្ត្រប្រៀបធៀប ឬផ្លូវច្បាប់ហ្សែន)។ តាមរបៀបនេះ ប្រធានបទអាចរួមចំណែកចំណេះដឹងស៊ីជម្រៅអំពីបញ្ហាសហសម័យសំខាន់ៗ ដូចជាសមាហរណកម្ម សេរីភាពនៃការបញ្ចេញមតិ សិទ្ធិរស់ ពលកម្មកុមារ សិទ្ធិអ្នកនិពន្ធ ច្បាប់សាសនា និងច្បាប់ការងារ។ មុខវិជ្ជាសំខាន់ៗផ្សេងទៀតនៃការស្រាវជ្រាវគឺប្រវត្តិសាស្ត្រនៃយុត្តិសាស្ត្រ និងវិធីសាស្ត្រច្បាប់។

២.២.៣ ទ្រឹស្តីនៃការទទួលស្គាល់

ទ្រឹស្តីនៃការទទួលស្គាល់របស់ Honneth គឺផ្អែកលើតម្លៃបទដ្ឋានដែលតាមរយៈអត្តសញ្ញាណត្រូវបានបង្កើតឡើងនៅក្នុងទំនាក់ទំនងសង្គម។ អន្តរកម្មសង្គមមិនត្រឹមតែបង្ហាញលក្ខណៈបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយន្តការបទដ្ឋានដែលសង្គមត្រូវបានបង្កើតឡើងផងដែរ។

២.៣ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស

២.៣.១ និយមន័យទ្រព្យសកម្ម

ទ្រព្យសកម្ម គឺជាទ្រព្យដែលត្រូវបានប្រើដោយអាជីវកម្មនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ឬសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ទ្រព្យសកម្ម អាចមានលក្ខណៈជាក់ស្តែងដូចជាអគារ ឬគ្រឿងបរិក្ខាររូបិ ឬអរូបិដូចជាប៉ាតង់ឬសិទ្ធិអ្នកនិពន្ធ។ ទ្រព្យសកម្ម ត្រូវបានរាយជាទ្រព្យនៅលើតារាងតុល្យការរបស់អាជីវកម្ម។ ប្រភេទដែលជាចំណុចសំខាន់ នៃភាពខុសគ្នានៃទ្រព្យសកម្មគឺ គឺជាសមត្ថភាពបង្កើតប្រាក់ចំណូល។ ទ្រព្យសកម្មដែលតម្រូវឱ្យរក្សាប្រតិបត្តិការស្តង់ដារខណៈដែលប្រាក់ចំណូលត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្ម។

ទ្រព្យសកម្ម គឺជាការកត់ត្រា ក្នុងផ្នែកគណនេយ្យសំដៅទៅលើទ្រព្យសម្បត្តិនានា ជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាដែលមានតម្លៃមួយពិតប្រាកដរួមទាំងប្រាក់កាសផង ។

ទ្រព្យសកម្មរយៈពេលវែង សំដៅដល់ចំណែក (ឬសមាសភាគ) នៃទ្រព្យសកម្មសម្រាប់ប្រើប្រាស់យូរអង្វែងនៅក្នុងសកម្មភាពអាជីវកម្ម និងរក្សាបាននូវរូបរាងដើមដដែល ចាប់ពីពេលប្រើប្រាស់រហូតដល់ពេលឈប់ប្រើការ។ ទ្រព្យសកម្មដែលមានលក្ខណៈស្របតាមលក្ខណៈវិនិច្ឆ័យទាំងពីរខាងក្រោមនេះ ត្រូវចាត់ថ្នាក់ជាទ្រព្យសកម្មរយៈពេលវែង៖

១. ទ្រព្យសកម្មរូបិ ឬទ្រព្យសកម្មអរូបិដែលសហគ្រាសបានទិញ ឬបានផលិតមិនមែនសម្រាប់បំប្លែងភាពដើមដើម្បីលក់ឬមិនមែនទិញសម្រាប់លក់វិញប៉ុន្តែសម្រាប់ប្រើប្រាស់យូរអង្វែង។
២. អាយុកាលប្រើប្រាស់ត្រូវលើសពី១ ឆ្នាំឡើងទៅដោយគិតចាប់ពីពេលដាក់ឱ្យប្រើប្រាស់ដំបូង។

ទ្រព្យសកម្មរយៈពេលខ្លី (Current Assets) គឺជាទ្រព្យ និងសាច់ប្រាក់ ផ្សេងទៀតដែល រំពឹងទុកអាចប្តូរជាសាច់ប្រាក់ លក់ ឬ ប្រើប្រាស់នៅក្នុងរយៈពេល១ឆ្នាំចុះ ឬនៅក្នុងខួបនៃប្រតិបត្តិការ(Operating cycle) ទោះបីជាមានរយៈពេលយូរយ៉ាងណាក៏ដោយ។

ទ្រព្យសកម្មរូបិ គឺជាទ្រព្យទាំងឡាយណាដែលអាចមើលឃើញដោយភ្នែកទទេបាន ប៉ះបាន និងស្ទាបបាន។ ទ្រព្យសកម្មរូបិត្រូវបែងចែកជា៤ថ្នាក់គឺ ៖

- ទ្រព្យថ្នាក់១ ៖ រួមមាន សំណង់នានា រួមបញ្ចូលទាំង អគារ រចនាសម្ព័ន្ធរបស់អគារ សំណង់ដែលជាសមាសភាគនៃអគារ ផ្លូវថ្នល់ ផ្លូវដែក នាវាដឹកជញ្ជូន
- ទ្រព្យថ្នាក់២ ៖ រួមមាន កុំព្យូទ័រ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឧបករណ៍អេឡិចត្រូនិក និងបរិក្ខារទុកដាក់ទិន្នន័យ
- ទ្រព្យថ្នាក់៣ ៖ រួមមាន របេយន្ត របេយន្តដឹកទំនិញ គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ
- ទ្រព្យថ្នាក់៤ ៖ រួមមានរាល់គ្រប់ប្រភេទនៃទ្រព្យសកម្មរូបិដទៃផ្សេងៗទៀត ក្រៅពីទ្រព្យក្នុងថ្នាក់១ ថ្នាក់២ និងថ្នាក់៣ ។

ទ្រព្យសកម្មអរូបិ គឺសំដៅដល់ទ្រព្យសកម្មទាំងឡាយណាដែលមើល និងភ្នែកទទេមិនបាន គ្មានរូបមិនអាចប៉ះបាន និងមិនអាចស្ទាបបានទេ។ ទ្រព្យសកម្មអរូបិរួមមាន ពាណិជ្ជសញ្ញា ពាណិជ្ជនាម ប៉ាតង់ រក្សាសិទ្ធិ ឬកម្មសិទ្ធិបញ្ញា និងមានផ្សេងៗទៀត។

អចលនទ្រព្យ គឺជាទ្រព្យដែលមិនអាចបំលាស់ទីបាន មានដូចជា ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលអាចប្រើប្រាស់ជាប្រយោជន៍បាន។

ចលនទ្រព្យ គឺជាទ្រព្យទាំងឡាយណាដែលអាចបំលាស់ទីបាន ឬអាចដកចេញដោយមិនឱ្យខូចទ្រង់ទ្រាយ របស់ទ្រព្យដើមឡើយ។ ជាក់ស្តែងដូចជា ម៉ាស៊ីនច្រើន កុំព្យូទ័រ គ្រឿងសង្ហារឹម ម៉ាស៊ីនភ្លើង និងសម្ភារៈមួយ ចំនួនទៀតដែលអាចផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀតបាន ។

២.៣.២ ប្រភេទនៃទ្រព្យសកម្ម

ចាប់ពីថ្ងៃដំបូងនៃអរិយធម៌របស់មនុស្សយើង ការយល់ដឹងអំពីតម្លៃរបស់យើងបានបង្ហាញពីរបៀបដែល យើងប្រាស្រ័យទាក់ទងជាមួយពិភពលោក។ គោលគំនិតនៃទ្រព្យសកម្ម វត្ថុ ឬធនធានដែលរក្សាទុកខាងក្នុង ឬ តម្លៃដែលយល់ឃើញ បានឆ្លងកាត់ការផ្លាស់ប្តូររាប់មិនអស់នៅពេលដែលសង្គម និងសេដ្ឋកិច្ចមានការវិវឌ្ឍ។ សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកមួយដែលទ្រព្យសម្បត្តិអាចបង្កើតទម្រង់ជាច្រើនពីវត្ថុជាក់ស្តែង ដូចជា អចលនទ្រព្យ និងលោហៈដ៏មានតម្លៃរហូតដល់ការបង្កើតទ្រព្យអរូបី ដូចជាកម្មសិទ្ធិបញ្ញា និងរូបិយប័ណ្ណឌីជីថល ជាដើម។

នៅក្នុងដំណើរដ៏គួរឱ្យចាប់អារម្មណ៍នេះ តាមរយៈប្រវត្តិសាស្ត្រនៃទ្រព្យសកម្ម យើងនឹងស្វែងយល់ ពីរបៀបនៃការយល់ឃើញរបស់យើង អំពីតម្លៃដែលបានផ្លាស់ប្តូរតាមពេលវេលា និងហេតុអ្វីបានជាការ យល់ដឹងអំពី ការវិវឌ្ឍនេះមានសារៈសំខាន់ចំពោះការសម្រេចចិត្តប្រកបដោយការយល់ដឹងនៅក្នុងទិដ្ឋភាព ផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។ អត្ថបទនេះបង្ហាញពីពិភពនៃទ្រព្យសម្បត្តិដ៏គួរឱ្យទាក់ទាញ និង ធម្មជាតិដែលតែងតែផ្លាស់ប្តូររបស់ពួកគេ ។

២.៣.៣ ទ្រឹស្តីនៃទ្រព្យសកម្ម

ទ្រឹស្តីនៃទ្រព្យសកម្មគួរតែពិពណ៌នាអំពីប្រភពដើមជីវិត និងការចូលនិវត្តន៍នៃទ្រព្យសកម្មជាទូទៅ។ នៅ ក្នុងពាក្យ ទ្រព្យសកម្មគួរតែត្រូវបានកំណត់ជាទូទៅ គ្រប់គ្រាន់ដើម្បីរួមបញ្ចូលលក្ខណៈសំខាន់ៗសម្រាប់វិស័យ ផ្សេងៗក្នុងការគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស្វកម្មឧស្សាហកម្ម ហើយវាក៏គួររួមបញ្ចូលលក្ខណៈ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ក្រុមហ៊ុននាពេលអនាគតផងដែរ ។

ពិភពលោកដែលយើងរស់នៅគឺស្គាល់យើងថាជាចក្រវាលដែលផ្ទុកមនុស្ស សត្វ គំនិត សំលៀកបំពាក់ ផ្ទះ យន្តហោះ ឡាន។ល។ នេះក៏អាចចាត់ទុកជាសកលលោកមួយប្រភេទទៀត ដែលសម្បូរទៅដោយវត្ថុ។វត្ថុ អាចជាអរូបី ឬអរូបី មានចលនា ឬមិនមានចលនា មានសមត្ថភាពដំណើរការសេវាកម្ម និងទាមទារការថែទាំ។ អ្វីៗគ្រប់យ៉ាងគឺជាវត្ថុ។ វត្ថុអាចជាទ្រព្យសម្បត្តិ ប៉ុន្តែមិនមែនវត្ថុទាំងអស់ជាទ្រព្យសម្បត្តិនោះទេ។ ដើម្បីឱ្យវត្ថុ ក្លាយជាទ្រព្យសកម្ម លក្ខខណ្ឌត្រូវតែពេញចិត្ត។ ជាក់ស្តែង វត្ថុត្រូវតែមានសមត្ថភាពបំពេញតម្រូវការមួយ ចំនួន វាត្រូវតែមានលទ្ធភាពសេដ្ឋកិច្ច ហើយវាត្រូវតែជាកម្មសិទ្ធិ។ លក្ខខណ្ឌទាំងនេះនីមួយៗត្រូវតែបំពេញ មុនពេលវត្ថុមួយត្រូវបានវិភាគ។ រាល់លក្ខខណ្ឌទាំងនេះ ត្រូវបានពេញចិត្តដោយទ្រព្យសម្បត្តិដែលមានស្រាប់ ទាំងអស់។ ទ្រព្យសកម្ម គឺជាទ្រព្យតែទាក់ទងនឹងបុគ្គល ឬអង្គភាពណាមួយប៉ុណ្ណោះ។ វត្ថុទាំងនេះមួយចំនួនតូច គឺជាទ្រព្យសម្បត្តិរបស់បុគ្គល និងជាច្រើនផ្សេងទៀតជាទ្រព្យសម្បត្តិរបស់បុគ្គលផ្សេងៗគ្នា ហើយវត្ថុខ្លះនៅមិន មែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នៅឡើយទេ។ ឧទាហរណ៍ខ្លះ នៃវត្ថុដែលចាត់ទុកថាមិនមែនជាទ្រព្យ របស់នរណាម្នាក់គឺ (១) រ៉ែនៅបាតសមុទ្រ (២) គំនិតឥតគិតថ្លៃ ឬការច្នៃប្រឌិតដំណើរការ (៣) ខ្យល់ នៅ ក្នុងស្ថានភាពធម្មជាតិរបស់វា និង (៤) គឺជាមនុស្ស ។

២.៤ គន្លឹះនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស

២.៤.១ និយមន័យការគ្រប់គ្រងទ្រព្យសកម្ម

ការគ្រប់គ្រង (Management) គឺជាដំណើរការនៃការប្រើប្រាស់ធនធាន នៅក្នុងអង្គភាពឱ្យទទួលបាន ជោគជ័យដល់អង្គភាព ដោយមានការរៀបចំ ការធ្វើផែនការ ការដឹកនាំ និងការត្រួតពិនិត្យ ។

ការគ្រប់គ្រងទ្រព្យសកម្ម (Assets Management) គឺសំដៅលើការត្រួតពិនិត្យ ការចាត់ចែង បែងចែក ឬទុកដាក់ទ្រព្យសកម្មឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងជៀសវាងការខូចខាត ឬមានហានិភ័យ ដែលធ្វើឱ្យមានការបាត់បង់នាពេលក្រោយ ។

២.៤.២ ប្រភេទនៃការគ្រប់គ្រងទ្រព្យសកម្ម

ប្រសិនបើមានការគ្រប់គ្រងទ្រព្យសកម្មឱ្យបានល្អ ធនាគារ ឬអ្នកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុនឹងមិនសូវ ប្រឈមមុខនូវហានិភ័យខ្ពស់ទៅលើការខូចខាត ឬបាត់បង់ទ្រព្យសកម្មនាពេលខាងមុខឡើយ ។

ការគ្រប់គ្រងទ្រព្យសកម្ម គឺជាវិធីសាស្ត្រជាប្រព័ន្ធចំពោះអភិបាលកិច្ច និងការសម្រេចបាននូវតម្លៃទាំងអស់ដែលអង្គភាពទទួលខុសត្រូវ។ វាអាចអនុវត្តទាំងទ្រព្យសម្បត្តិរូបិយ (វត្ថុរូបិយដូចជាដំណើរការសុគតស្នាញ ឬរោងចក្រផលិត ហេដ្ឋារចនាសម្ព័ន្ធ អគារ ឬឧបករណ៍) និងចំពោះទ្រព្យសម្បត្តិអរូបិយ (ដូចជា កម្មសិទ្ធិបញ្ញា សុច្ឆន្ទៈ ឬទ្រព្យសម្បត្តិហិរញ្ញវត្ថុ)។ ការគ្រប់គ្រងទ្រព្យសកម្មគឺជាដំណើរការជាប្រព័ន្ធនៃការអភិវឌ្ឍន៍ប្រតិបត្តិការ ការថែរក្សា ធ្វើឱ្យប្រសើរឡើង និងការបោះចោលទ្រព្យសកម្មក្នុងលក្ខណៈដែលមានប្រសិទ្ធភាពបំផុត (រួមទាំងការចំណាយ ហានិភ័យ និងលក្ខណៈប្រតិបត្តិការទាំងអស់)។

ស៊េរីស្តង់ដារ ISO 55000 ដែលត្រូវបានបង្កើតឡើងដោយ ISO TC 251 គឺជាស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ។ ISO 55000 ផ្តល់នូវការណែនាំ និងតម្រូវការជាក់លាក់សម្រាប់ប្រព័ន្ធគ្រប់គ្រងសម្រាប់ការគ្រប់គ្រងទ្រព្យសកម្ម។ ស្តង់ដារ ISO 55000 កំណត់ទ្រព្យសម្បត្តិជា វត្ថុ ឬអង្គភាពដែលមានសក្តានុពល ឬតម្លៃជាក់ស្តែងចំពោះអង្គការ។ ISO 55001 បញ្ជាក់ពីតម្រូវការសម្រាប់ប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្មនៅក្នុងបរិបទនៃអង្គការហើយ ISO 55002 ផ្តល់ការណែនាំសម្រាប់ការអនុវត្តប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្មស្របតាមតម្រូវការនៃ ISO 55001 ។

ការគ្រប់គ្រងទ្រព្យសម្បត្តិហិរញ្ញវត្ថុ ការប្រើប្រាស់ញឹកញាប់បំផុតនៃពាក្យអ្នកគ្រប់គ្រងផលប៉ុន្តែ (អ្នកគ្រប់គ្រងទ្រព្យសកម្ម) សំដៅលើការគ្រប់គ្រងការវិនិយោគ វិស័យនៃឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុដែលគ្រប់គ្រងមូលនិធិវិនិយោគ និងគណនីអតិថិជនដាច់ដោយឡែក។ ការគ្រប់គ្រងទ្រព្យសកម្មគឺជាផ្នែកមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុដែលជួលអ្នកជំនាញដែលគ្រប់គ្រងលុយ និងគ្រប់គ្រងការវិនិយោគអតិថិជន។ នេះត្រូវបានធ្វើទាំងសកម្ម ឬអកម្ម។

ការគ្រប់គ្រងទ្រព្យសកម្ម៖ ពាក់ព័ន្ធនឹងកិច្ចការសកម្ម ដូចជាការសិក្សាទ្រព្យសកម្មរបស់អតិថិជនដើម្បីរៀបចំផែនការ និងមើលការខុសត្រូវលើការវិនិយោគ អ្វីៗទាំងអស់ត្រូវបានមើលថែដោយអ្នកគ្រប់គ្រងទ្រព្យសកម្ម ហើយការណែនាំត្រូវបានផ្តល់ជូនដោយផ្អែកលើសុខភាពហិរញ្ញវត្ថុរបស់អតិថិជននីមួយៗ។ ការគ្រប់គ្រងទ្រព្យសកម្មមកនៅក្នុងតម្លៃខ្ពស់សម្រាប់អ្នកវិនិយោគព្រោះមានការងារច្រើនជាង។

ការគ្រប់គ្រងទ្រព្យសកម្មអកម្ម៖ ទ្រព្យសកម្មត្រូវបានបែងចែកដើម្បីឆ្លុះបញ្ចាំងទីផ្សារ ឬសន្ទស្សន៍វិស័យ។ មិនដូចការគ្រប់គ្រងទ្រព្យសកម្មទេ ការគ្រប់គ្រងទ្រព្យសកម្មអកម្មគឺមានភាពលំបាកបន្តិច។ វាក៏មិនសូវត្រូវតាមតម្រូវការមើលថែដែរ ហើយជាលទ្ធផលគឺថាវាជាងសម្រាប់វិនិយោគិន។

ការគ្រប់គ្រងទ្រព្យសកម្មរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធ គឺជាការរួមបញ្ចូលគ្នានៃការគ្រប់គ្រង ហិរញ្ញវត្ថុ សេដ្ឋកិច្ច វិស្វកម្ម និងការអនុវត្តផ្សេងទៀតដែលបានអនុវត្តន៍ចំពោះទ្រព្យសម្បត្តិរូបវន្ត ដើម្បីផ្តល់នូវកម្រិតតម្លៃល្អបំផុតនៃសេវាកម្មសម្រាប់ការចំណាយពាក់ព័ន្ធ។ វារួមបញ្ចូលការគ្រប់គ្រងនៃវដ្តជីវិតទាំងមូលរួមទាំងការរចនា ការសាងសង់ ការដាក់ឱ្យប្រើប្រាស់ ប្រតិបត្តិការ ការថែទាំ ជួសជុល កែប្រែ ជំនួស និងការរុះរើចោល ទ្រព្យសម្បត្តិរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការ និងការថែរក្សាទ្រព្យសកម្មក្នុងបរិយាកាសថវិកាមានឧបសគ្គ ទាមទារគ្រោងការណ៍អាទិភាព។ ជាវិធីនៃការបង្ហាញ ការអភិវឌ្ឍថ្មីៗនៃថាមពលកើតឡើងវិញបានមើលឃើញពីការកើនឡើងនៃអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមានប្រសិទ្ធភាពដែលពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធព្រះអាទិត្យ (ស្ថានភាពអាទិត្យ ដំបូល និងម៉ាស៊ីនខ្យល់)។ ក្រុមទាំងនេះជារឿយៗសហការជាមួយអ្នកគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីផ្តល់ដំណោះស្រាយជាវេនដល់វិនិយោគិន។

ការគ្រប់គ្រងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងប្រទេសដែលមានការអភិវឌ្ឍដែលកាត់ច្រើនក្នុងសតវត្សទី21 ដោយចាប់តាំងពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេត្រូវបានបញ្ចប់ស្ទើរតែទាំងស្រុងនៅក្នុងសតវត្សទី20 ហើយពួកគេត្រូវគ្រប់គ្រងដើម្បីដំណើរការ និងថែរក្សាពួកគេឱ្យមានប្រសិទ្ធភាពក្នុងការចំណាយ។

ការគ្រប់គ្រងទ្រព្យសកម្មរូបវិទ្យា ឬហេដ្ឋារចនាសម្ព័ន្ធ គឺជាជំនាញវិស្វកម្មជំនាញដែលកំពុងរីកចម្រើនជាមួយ នឹងសង្គមបច្ចេកទេសអន្តរជាតិជាច្រើនដែលឥឡូវនេះត្រូវបានបង្កើតឡើងដើម្បីជំរុញចំណេះដឹងនៅក្នុងតំបន់នេះ រួមទាំងសង្គមបច្ចេកទេសវិស្វកម្មអូស្ត្រាលីនៃក្រុមប្រឹក្សាគ្រប់គ្រងទ្រព្យសកម្ម (AMC) ដៃគូពិភពលោកនៅក្នុងទ្រព្យសកម្ម។ ការគ្រប់គ្រង(WPIAM)សង្គមសម្រាប់អ្នកជំនាញថែទាំ និងភាពជឿជាក់ (SMRP) វិទ្យាស្ថានគ្រប់គ្រងទ្រព្យសកម្ម(IAM)សង្គមអន្តរជាតិនៃការគ្រប់គ្រងទ្រព្យសកម្មវិស្វកម្ម (ISEAM) និងសកលវេទិកាស្តីពីការថែទាំ និងការគ្រប់គ្រងទ្រព្យសកម្ម (GFAMAM)។

ការគ្រប់គ្រងទ្រព្យសកម្មវិស្វកម្ម គឺជាពាក្យថ្មីៗបន្ថែមទៀត ដែលត្រូវបានប្រើដើម្បីពិពណ៌នាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិរូបវន្តស្មុគស្មាញ ការអនុវត្តវិស្វកម្មជាក់លាក់ ដែលពាក់ព័ន្ធនឹងការបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិក្នុងបរិបទនៃគោលដៅ និងគោលបំណងរបស់អង្គការ តាមរយៈការប្រើប្រាស់វិធីសាស្ត្រវិស្វកម្មពហុជំនាញ។ និងបច្ចេកវិទ្យាគមនាគមន៍ (ដែលរួមមានការគ្រប់គ្រង វិស្វកម្ម និងជំនាញហិរញ្ញវត្ថុ) ដើម្បីធ្វើសមតុល្យការចំណាយ ហានិភ័យ និងការអនុវត្ត។ ការគ្រប់គ្រងទ្រព្យសកម្មវិស្វកម្មមានវិញ្ញាសាវិស្វកម្មជាច្រើន រួមទាំង ប៉ុន្តែមិនកំណត់ចំពោះវិស្វកម្មថែទាំ វិស្វកម្មប្រព័ន្ធ វិស្វកម្មភាពជឿជាក់ ការគ្រប់គ្រងសុវត្ថិភាពដំណើរការ វិស្វកម្មឧស្សាហកម្ម និងការវិភាគហានិភ័យ។

ការគ្រប់គ្រងទ្រព្យសកម្មវិស្វកម្ម គឺជាពាក្យដែលមានន័យដូចនឹងការគ្រប់គ្រងទ្រព្យសកម្មរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធ វាត្រូវបានគេប្រើដើម្បីពិពណ៌នាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិរូបវន្ត ដែលស្មុគស្មាញជាងនេះ ដែលតម្រូវឱ្យមានការអនុវត្តវិធីសាស្ត្រវិស្វកម្មឯកទេសគ្រប់គ្រងទ្រព្យសម្បត្តិ លើវដ្តជីវិតរបស់ពួកគេ

គេ ដើម្បីបង្កើនតម្លៃសម្រាប់ម្ចាស់របស់ពួកគេ ខណៈពេលដែល រក្សាហានិភ័យដល់កម្រិតដែលអាចទទួលយកបាន។

អង្គការអន្តរជាតិ សម្រាប់ស្តង់ដារនីយកម្មបានបោះពុម្ពនូវស្តង់ដារប្រព័ន្ធគ្រប់គ្រងរបស់ខ្លួន សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មក្នុងឆ្នាំ 2014។ ស៊េរី ISO 55000 ផ្តល់នូវពាក្យ តម្រូវការ និងការណែនាំសម្រាប់ការអនុវត្ត ថែរក្សា និងកែលម្អប្រព័ន្ធគ្រប់គ្រងទ្រព្យសកម្មប្រកបដោយប្រសិទ្ធភាព។ គន្លឹះក្នុងការបង្កើតរចនាសម្ព័ន្ធនៃប្រភេទនេះត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងអភិបាលកិច្ចមូលដ្ឋាន។

ការគ្រប់គ្រងទ្រព្យសកម្មរូបវន្ត៖ ការអនុវត្តការគ្រប់គ្រងវដ្តជីវិតទាំងមូល(ការរចនា ការសាងសង់ ការដាក់ឱ្យប្រើប្រាស់ ប្រតិបត្តិការ ថែទាំ ជួសជុល កែប្រែ ជំនួស និងការរុះរើចោល) នៃទ្រព្យសកម្មរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធ ដូចជារចនាសម្ព័ន្ធ ផលិតកម្ម និងរោងចក្រសេវាកម្ម ថាមពល។ កន្លែងព្យាបាលទឹក និងកាកសំណល់ បណ្តាញចែកចាយ ប្រព័ន្ធដឹកជញ្ជូន អគារ និងទ្រព្យសម្បត្តិរូបវន្តផ្សេងទៀត។ ការបង្កើនភាពអាចរកបាននៃទិន្នន័យពីប្រព័ន្ធទ្រព្យសកម្ម គឺអនុញ្ញាតឱ្យគោលការណ៍នៃការចំណាយសរុប នៃកម្មសិទ្ធិត្រូវបានអនុវត្តចំពោះការគ្រប់គ្រងកន្លែងនៃប្រព័ន្ធបុគ្គល អគារ ឬនៅទូទាំងបរិវេណសាលា។ ការគ្រប់គ្រងទ្រព្យសកម្មរូបវន្តគឺទាក់ទងទៅនឹងការគ្រប់គ្រងសុខភាពទ្រព្យសម្បត្តិ។

ការគ្រប់គ្រងទ្រព្យសកម្មហេដ្ឋារចនាសម្ព័ន្ធពង្រីកលើប្រធានបទនេះទាក់ទងនឹងវិស័យសាធារណៈប្រព័ន្ធប្រើប្រាស់ ទ្រព្យសម្បត្តិ និងប្រព័ន្ធដឹកជញ្ជូន។ លើសពីនេះ ការគ្រប់គ្រងទ្រព្យសកម្មអាចសំដៅទៅលើការបង្កើតចំណុចប្រទាក់នាពេលអនាគតរវាងមនុស្ស បរិស្ថានដែលបានសាងសង់ និងធម្មជាតិ តាមរយៈដំណើរការសម្រេចចិត្តដោយសហការ និងផ្អែកលើភស្តុតាង។

ការគ្រប់គ្រងទ្រព្យសកម្មថេរ៖ ដំណើរការគណនេយ្យដែលស្វែងរកការតាមដានទ្រព្យសកម្មថេរសម្រាប់គណនេយ្យហិរញ្ញវត្ថុ។

ការគ្រប់គ្រងទ្រព្យសកម្មព័ត៌មានវិទ្យា៖ សំណុំនៃការអនុវត្តអាជីវកម្ម ដែលចូលរួមក្នុងមុខងារហិរញ្ញវត្ថុកិច្ចសន្យា និងសារពើភ័ណ្ឌ ដើម្បីគាំទ្រដល់ការគ្រប់គ្រងវដ្តជីវិត និងការសម្រេចចិត្តជាយុទ្ធសាស្ត្រសម្រាប់បរិស្ថាន IT ។

ការគ្រប់គ្រងទ្រព្យសកម្មឌីជីថល៖ ទម្រង់នៃការគ្រប់គ្រងមាតិកាប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកដែលរួមបញ្ចូលទ្រព្យសម្បត្តិឌីជីថល (Digital assets) ។

២.៤.៣ ទ្រឹស្តីនៃការគ្រប់គ្រងទ្រព្យសកម្ម

ទ្រឹស្តីនៃការគ្រប់គ្រងទ្រព្យសកម្ម ជាចម្បងទាក់ទងនឹងបញ្ហាតាមកាលកំណត់នៃការកែលម្អ ការថែរក្សា ឬក្នុងកាលៈទេសៈផ្សេងទៀត ដែលធានាតម្លៃសេដ្ឋកិច្ច និងដើមទុននៃទ្រព្យសកម្មតាមកាលកំណត់។ ពាក្យនេះត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងផ្នែកវិស្វកម្ម ពិភពជំនួញ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដើម្បីធានាបាននូវវិធីសាស្ត្រសម្របសម្រួលក្នុងការបង្កើនប្រសិទ្ធភាពនៃការចំណាយ ហានិភ័យ សេវាកម្ម/ការអនុវត្ត និងនិរន្តរភាព។ ពាក្យនេះ ត្រូវបានប្រើប្រាស់ជាប្រពៃណីនៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីពិពណ៌នាអំពីមនុស្ស និងក្រុមហ៊ុនដែលគ្រប់គ្រងការវិនិយោគជំនួសអ្នកដទៃ។ ទាំងនេះ រួមបញ្ចូលឧទាហរណ៍អ្នកគ្រប់គ្រងការវិនិយោគដែលគ្រប់គ្រងទ្រព្យសម្បត្តិនៃមូលនិធិសោធននិវត្ត។

ការគ្រប់គ្រងដែលពឹងផ្អែកខ្លាំងទៅលើដើមទុន គឺនៅតែបន្តជាបញ្ហាប្រឈមសម្រាប់អ្នកគ្រប់គ្រងស្ទើរតែទាំងអស់។ ការគ្រប់គ្រងទ្រព្យសកម្ម ជាការគ្រប់គ្រងដែលមានយុទ្ធសាស្ត្រនៃសារពើភ័ណ្ឌឧបករណ៍ ត្រូវតែរួមបញ្ចូលការធ្វើផែនការ ការវាយតម្លៃ លទ្ធកម្ម ការត្រួតពិនិត្យការប្រើប្រាស់ ការថែទាំ ការជួសជុល និងការចោលឧបករណ៍ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាព។ វាត្រូវតែពាក់ព័ន្ធនឹងហានិភ័យរួមមួយចំនួនរវាងគ្រឹះស្ថាន និងអ្នកផ្តល់សេវា ថាតើក្រុមហ៊ុនផលិតឧបករណ៍ដើម (OEM) ឬអង្គការសេវាកម្មឯករាជ្យ (ISO) ក៏ដោយ។ អវត្តមាននៃហានិភ័យក្នុងការរៀបចំនេះមានន័យថាអ្នកផ្តល់សេវាកំពុងតែផ្តល់ ការគ្រប់គ្រងសេវាកម្ម ឬការប្រឹក្សា។ ករណីសិក្សាមួយរាយការណ៍ អំពីមន្ទីរពេទ្យចំនួនបីនៅក្នុងប្រទេស OhioHealth។ គោលដៅភ្លាមៗរបស់ពួកគេ នៅពេលពួកគេចាប់ផ្តើមស៊ីបអង្កេតការគ្រប់គ្រងទ្រព្យសម្បត្តិ កាត់បន្ថយការចំណាយភ្លាមៗ។ ក្រុមឆ្លងមុខងារ មកពីមន្ទីរពេទ្យទាំងបីបានចាប់ផ្តើមការស៊ីបអង្កេតលើជម្រើសផ្សេងៗ រួមទាំងការធ្វើការជាមួយ ISOs, OEMs និងការអភិវឌ្ឍវិស្វកម្មគ្លីនិកក្នុងផ្ទះ។ បន្ទាប់ពីបង្កើតដំណើរការដើម្បីវាយតម្លៃអ្នកលក់ ក្រុមការងារអាចដាក់ពិន្ទុនីមួយៗប្រឆាំងនឹងសក្តានុពលនៃការកាត់បន្ថយការចំណាយ គុណភាព និងជំនាញក្នុងការអនុវត្តរបស់ពួកគេ។ ក្រុមនេះ បានបង្រួមការជ្រើសរើសរបស់ខ្លួនយ៉ាងឆាប់រហ័សទៅកាន់អ្នកផ្តល់សេវាពហុអ្នកលក់ពីរ។ កិច្ចសន្យាដំបូងបានធានាការសន្សំចំនួន 20 ភាគរយនៃថវិកាប្រចាំឆ្នាំដោយមានការព្យាករណ៍ពីការសន្សំបន្ថែមពី 2 ទៅ 5 ភាគរយ។ ទំនាក់ទំនង OEM ត្រូវបានផ្លាស់ទីទៅមូលដ្ឋានពេលវេលា និងសម្ភារៈ ហើយ ISO ត្រូវបានប្រើនៅក្នុងតំបន់ដែលបានជ្រើសរើស។ លើសពីនេះ ក្រុមសេវាវិស្វកម្មគ្លីនិកខាងក្នុងផ្ទះ ត្រូវបានផ្លាស់ប្តូរទៅជាវិធីសាស្ត្រ " ហៅដំបូង " នៅក្នុងតំបន់មួយចំនួន។ តួនាទីដែលបានពង្រីកនោះនាំឱ្យមានការសន្សំ និងបង្កើនពេលវេលាឆ្លើយតប។ ដំណើរការនេះ ទោះជាមិនមានបញ្ហាក៏ដោយ ត្រូវបានគេមើលឃើញថាជារួម ។

ជំពូកទី៣
លទ្ធផលស្រាវជ្រាវ

ជំពូកទី៣

ជំរឿនការនៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារអ៊ីអន (ខេមបូឌា)

៣.១ ស្ថានភាពទូទៅនៃធនាគារឯកទេស អ៊ីអន

៣.១.១ ប្រវត្តិរបស់ធនាគារឯកទេស អ៊ីអន

ក្រុមហ៊ុនយើងខ្ញុំ ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតនៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម ។ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១១ យើងខ្ញុំក៏បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យើងខ្ញុំគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវប្រាក់កម្ចីផ្ទាល់ខ្លួន និងសេវាបង់រំលស់ដោយមិនទាមទារឱ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ និងគ្រឿងម៉ាស៊ីនកសិកម្ម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងខ្ញុំទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមក យើងខ្ញុំបានផ្លាស់ប្តូរទៅជាធនាគារឯកទេស ដែលមានឈ្មោះថា “ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី” និងចាប់ផ្តើមពង្រីកអាជីវកម្មដោយចេញប័ណ្ណឥណទាន “អ៊ីអនកាត” សេវាទូទាត់ប្រាក់ជាប្រាក់រៀលតាមរយៈ QR Code ដោយកម្មវិធី “អ៊ីអនវ៉លឡេត” សេវា mVisa បង់ប្រាក់ដោយកម្មវិធីទូរស័ព្ទ “អ៊ីអនកាតម៉ូបាយ” និងសេវាបង់រំលស់ថយន្តជូនអតិថិជន។

ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited ជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសថៃ កាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុន AFS Corporate Co., Ltd ជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនប្រទេសជប៉ុន ។

៣.១.២ គោលនយោបាយ



គោលនយោបាយគណនេយ្យសំខាន់ៗដែលបានអនុម័តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម ។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តដូចគ្នា ចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានការបែងចែកផ្ទុយពីនេះ។

របាយការណ៍ហិរញ្ញវត្ថុនេះត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនិងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា(ហៅកាត់ថា CIFRSs)។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រដែលបានពន្យល់ក្នុងគោលនយោបាយគណនេយ្យខាងក្រោម។

ជាទូទៅថ្លៃដើមប្រវត្តិសាស្ត្រ គឺផ្អែកលើតម្លៃសមស្របនៃទឹកប្រាក់ដែលជាថ្លៃក្នុងការដោះដូរទំនិញ និងសេវាកម្ម ។

៣.១.៣ ទីតាំង និងអស័យជ្ជាន

ការិយាល័យកណ្តាលរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី មានទីតាំងនៅជាន់ទី៦ (អេស៊ី០៣) អគារ Diamond Twin Tower ផ្លូវសុភមង្គលកែងផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។



៣.១.៤ វេទនាសម្ព័ន្ធគ្រប់គ្រង (តួនាទី និង ភារកិច្ច)

ក្រុមប្រឹក្សាភិបាល



លោក Tsutomu Omodera

មុខតំណែង ៖ ប្រធានក្រុមប្រឹក្សាភិបាល
 ឆ្នាំកំណើត ៖ ១៩៦៤
 កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ
 Kobe ប្រទេសជប៉ុន ។



លោក Junji Noda

មុខតំណែង ៖ អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក
 របស់ធនាគារឯកទេសអ៊ីអេស(ខេមបូឌា)ភីអិលស៊ី
 ឆ្នាំកំណើត ៖ ១៩៧១
 កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ
 Kansai ប្រទេសជប៉ុន ។



លោក Shuji Taniguchi

មុខតំណែង ៖ អភិបាលប្រតិបត្តិ
 ឆ្នាំកំណើត ៖ ១៩៧៥
 កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រផ្នែក នីតិសាស្ត្រ នៅសាកលវិទ្យាល័យ
 Seikei ប្រទេសជប៉ុន ។



លោក Masato Anada

មុខតំណែង ៖ អភិបាលមិនប្រតិបត្តិ
 ឆ្នាំកំណើត ៖ ១៩៦៧
 កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ
 Yokohama National University ប្រទេសជប៉ុន ។



លោក អេម សេនម៉ី

មុខតំណែង ៖ អភិបាលឯករាជ្យ
 ឆ្នាំកំណើត ៖ ១៩៧៧
 កម្រិតវប្បធម៌ ៖ បណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ។



លោកស្រី ខៀវ មាលី

មុខតំណែង ៖ អភិបាលឯករាជ្យ
 ឆ្នាំកំណើត ៖ ១៩៦៤
 កម្រិតវប្បធម៌ ៖ បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Libre De Bruxelles (ULB) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយសហការជាមួយសាកលវិទ្យាល័យ Montreal និង សាកលវិទ្យាល័យហ្សឺណែវ(LLM) និង LLB មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៅវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ។

អ្នកប្រឹក្សា



ឯកឧត្តមបណ្ឌិត សុភ ស៊ីផាន់ណា

មុខតំណែង ៖ ទីប្រឹក្សា
 ឆ្នាំកំណើត ៖ ១៩៦០
 កម្រិតវប្បធម៌ ៖ បណ្ឌិតច្បាប់(JD)មហាវិទ្យាល័យសាកលវិទ្យាល័យនីតិសាស្ត្រនៃ Widener University School Of Law Delaware, (USA) បណ្ឌិតផ្នែកទស្សនវិជ្ជា (Ph.D) នៃ Bond University School Of Law Queensland (Australia) បច្ចុប្បន្នកំពុងបន្តការសិក្សា (Ph.D) នៃសាកលវិទ្យាល័យ Paris 2 Pantheon Assas លើច្បាប់ប្រៀបធៀប។

៣.១.៥ ចក្ខុវិស័យ បេសកកម្ម គោលដៅ របស់ធនាគារឯកទេស អ៊ីអន

ក.ចក្ខុវិស័យ និង បេសកកម្ម

ធនាគារអ៊ីអន បានក្លាយទៅជាធនាគារឯកទេស អ៊ីអន តាំងពីឆ្នាំ២០១១ដែលមាន ចក្ខុវិស័យ និង បេសកកម្ម គិតចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន។

➢ ចក្ខុវិស័យ និងបេសកកម្មក្នុងឆ្នាំ២០១៥

ចក្ខុវិស័យសាជីវកម្មរបស់យើងគឺបង្កើត AEON ជាយីហោឈានមុខគេនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ និងសេវាកម្មអតិថិជន ដោយការផ្តល់សេវាអតិថិជនដ៏ល្អឥតខ្ចោះ។ ជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យនេះ បេសកកម្មរបស់យើងគឺដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុអតិថិជនយ៉ាងទូលំទូលាយដែលបំពេញតម្រូវការ អតិថិជនបានល្អបំផុត ហើយយើងប្តេជ្ញាចិត្តដើម្បីបម្រើអតិថិជន ដើម្បីបង្កើនរបៀបរស់នៅរបស់ពួកគេតាមរយៈផលិតផល និងសេវាកម្មរបស់យើង។ យើងប្រកាន់ខ្ជាប់នូវគោលនយោបាយ ដ៏តឹងរឹងនៃក្រមសីលធម៌សាជីវកម្មហើយ ក្នុងពេលជាមួយគ្នានេះ ចូលរួមសកម្មភាពដែលរួមចំណែកដល់សង្គម។

CORPORATE VISION AND MISSION

Our **CORPORATE VISION** is to establish AEON as a leading brand in consumer finance and service industry by providing excellent customer service.

As a reflection of this vision, **OUR MISSION** is to provide a wide range of consumer financial services that best meet customer needs and we are committed to serve customers to enhance their lifestyle through our products and services. We adhere to a strict code of corporate ethics and, at the same time, engage in activities which contribute to society.

ខ.ទស្សនៈវិស័យ

ទស្សនៈវិស័យអាជីវកម្ម របស់ធនាគារអ៊ីអនក្នុងឆ្នាំ ២០១៨

ជំហានបន្ទាប់របស់ធនាគារឯកទេសអ៊ីអន នឹងបន្តដើរតាម បាវចនារបស់ក្រុមហ៊ុន “ហ៊ុន សាមញ្ញ និង ងាយស្រួល” ដែល ធនាគារឯកទេសអ៊ីអន នឹងធ្វើការណែនាំផលិតផលថ្មីគឺ “អ៊ីអន វ៉លឡេត ខេមបូឌា” ទៅកាន់ទីផ្សារកម្ពុជា ដែលជាសេវាកម្មប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលបំផុតក្នុងការនាំអតិថិជន និងអាជីវករខិតជិតទៅកាន់ពិភពឌីជីថល។ ធនាគារអ៊ីអន កំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយវត្ថុប្រាក់ រៀល ដូច្នេះអ៊ីអនវ៉លឡេតខេមបូឌាជាមូលដ្ឋានគ្រឹះសម្រាប់ប្រាក់រៀល។ បច្ចុប្បន្ននេះការប្រើប្រាស់រូបិយ វត្ថុប្រាក់រៀលនឹងត្រូវបានគាំទ្រដោយអ៊ីអនវ៉លឡេតខេមបូឌារបស់យើង ។

ទស្សនៈវិស័យអាជីវកម្មឆ្នាំ ២០១៨

ESTABLISHMENT OF E-MONEY BUSINESS

ទូទាត់និយ្យជាមួយ
AEON Wallet
Cambodia

Welcome to AEON Wallet App

Truly Experienced Cashless
Payment Technology



ជំហានបន្ទាប់របស់ ធនាគារឯកទេស អ៊ីអន នឹងបន្តដើរតាម បាវចនារបស់ក្រុមហ៊ុន “ហ៊ុន សាមញ្ញ និង ងាយស្រួល” ដែល ធនាគារឯកទេស អ៊ីអន នឹងធ្វើការណែនាំផលិតផលថ្មី គឺ “អ៊ីអន វ៉លឡេត ខេមបូឌា” ទៅកាន់ទីផ្សារកម្ពុជា ដែល ជាសេវាកម្មប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលបំផុត ក្នុងការនាំអតិថិជន និងអាជីវករខិតជិតទៅកាន់ពិភពឌីជីថល។

ធនាគារឯកទេស អ៊ីអន កំពុងតែលើកទឹកចិត្តឱ្យប្រើប្រាស់រូបិយ វត្ថុប្រាក់រៀលដូច្នេះ អ៊ីអន វ៉លឡេត ខេមបូឌា ជាមូលដ្ឋានគ្រឹះ សម្រាប់ប្រាក់រៀល។ បច្ចុប្បន្ននេះការប្រើប្រាស់ប្រាក់រៀលនឹង ត្រូវបានគាំទ្រដោយអ៊ីអន វ៉លឡេត ខេមបូឌា របស់យើង។

➤ ទស្សនៈវិស័យអាជីវកម្មឆ្នាំ ២០២៣

ប័ណ្ណឥណទាន

ក្រុមហ៊ុនយើង នៅតែឈរក្នុងលំដាប់លេខមួយ និងបានកាន់កាប់រហូតដល់៣៧% នៃចំនួនប័ណ្ណឥណទានសរុបដែលបានចេញនៅក្នុងប្រទេសកម្ពុជា (យោងតាមរបាយការណ៍របស់ VISA ក្នុងត្រីមាសទី៤ ឆ្នាំ២០២២)។ យើងមានកាតដែលមានសុពលភាពសរុបចំនួន ៤៦,៨៥៨ កាតគិតត្រឹមខែធ្នូ ឆ្នាំ២០២២ និងឈរក្នុងលំដាប់លេខ៣ ចំពោះការទូទាត់ និងការកាន់កាប់រហូតដល់ ១៥% នៅក្នុងទីផ្សារ(យោងតាមរបាយការណ៍ VISA ក្នុងត្រីមាសទី៤ ឆ្នាំ២០២២)។

សូមអរគុណដល់ អតិថិជនដែលជាម្ចាស់អ៊ីអេសកាតដៃគូសហការ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន សម្រាប់ការខិតខំប្រឹងប្រែង និងធ្វើឱ្យសមិទ្ធផលមួយនេះសម្រេចទៅបានដោយជោគជ័យ។

ក្រុមហ៊ុនយើងនៅតែបន្ត និងធ្វើការពង្រឹងបន្ថែមនូវកម្មវិធីសន្សំពិន្ទុ “ Happy Plus Point ” ដែលផ្តល់ជូនអតិថិជននូវជម្រើសជាច្រើនសម្រាប់ការប្តូរពិន្ទុដូចជា៖ សន្លឹកប័ណ្ណទូទាត់ជាទឹកប្រាក់វត្ថុអនុស្សាវរីយ៍ និងការបញ្ចូលទឹកប្រាក់ទៅក្នុងអ៊ីអេសកាតរបស់អតិថិជនផ្ទាល់ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ពីការប្រើប្រាស់របស់ពួកគេ។ យើងបាន ធ្វើការផ្សព្វផ្សាយជាច្រើនដើម្បីរក្សានៅការប្រើប្រាស់ពីអតិថិជន ជាមួយដៃគូសហការ ដូចជាការចាក់សាំងបានប្រាក់ត្រឡប់មកវិញ ញ៉ាំមួយ ថែមមួយ ធ្វើការកម្មង់អាហារ បញ្ជាទិញទំនិញពីក្រៅប្រទេស និងប្រមូលសិទ្ធផ្សេងៗជាច្រើនទៀត។

អតិថិជនអ៊ីអេសកាត របស់ក្រុមហ៊ុនយើង នឹងទទួលបាននូវការផ្តល់នូវអត្ថប្រយោជន៍បន្ថែម ដោយទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥០% ជាមួយដៃគូសហការជាង១.២០៦ ហាង។ យើងបានបន្តពង្រីកបន្ថែមដៃគូសហការ និងជួយគាំទ្រដល់អាជីវកម្មខ្នាតតូច ដើម្បីរក្សានៅ ការទូទាត់ដោយមិនប្រើក្រដាសប្រាក់បន្ថែមចំនួន១.២៦៣ ម៉ាក និង ១.៤៩៦ ហាង ត្រឹមខែធ្នូ ឆ្នាំ២០២២ (ដៃគូសហការដែលឈរនៅ ចំណាត់ថ្នាក់កំពូលគឺ ផ្នែកអាហារ និងភេសជ្ជៈមាន៦២% សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនមាន ២៤% ការថែទាំសុខភាពមាន ៥% និង៩% សម្រាប់ប្រភេទផ្សេងៗទៀត)។ ដៃគូសហការភាគច្រើនគឺជាអាជីវកម្មខ្នាតតូច ដូច្នេះការទូទាត់មានទំហំទឹកប្រាក់តិចតួចដែលធ្វើឱ្យយើងអាចបង្កើនការទូទាត់តាមទូរស័ព្ទដៃ និងកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់នៅក្នុងទីផ្សារ។

ក្រុមហ៊ុនយើង នឹងបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាព/មុខងារ ផលិតផលរបស់យើង ដើម្បីផ្តល់ជូននូវសេវាកម្មល្អបំផុត ជូនចំពោះ អតិថិជនដែលជាម្ចាស់ អ៊ីអេសកាត ហើយការផ្តល់ជូននេះ មិនចំពោះតែអតិថិជនដែលជាម្ចាស់អ៊ីអេសកាត ប៉ុណ្ណោះទេ ប៉ុន្តែផ្តល់ជូនចំពោះ អតិថិជន អ៊ីអេសកាតម៉ូបាលផងដែរដើម្បីធ្វើឱ្យអតិថិជនទទួលបាននូវភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ សុវត្ថិភាពក្នុងការប្រើប្រាស់ កាត ការគ្រប់គ្រងកាត បើកដំណើរការកាត បិទដំណើរការកាត ការពិនិត្យមើលសមតុល្យឥណទាន ពិនិត្យមើលប្រតិបត្តិការរបាយការណ៍ វិក្កយបត្រប្រចាំខែ និងពិនិត្យមើលពិន្ទុសន្សំដែលលោកអ្នកទទួលបានជាដើម។ មិនត្រឹមតែប៉ុណ្ណោះការទូទាត់បានយ៉ាងឆាប់រហ័សតាមរយៈការ “ស្កេនដើម្បីទូទាត់” ដោយគ្រាន់តែស្កេន QR

កូដ ពីទូរស័ព្ទស្អាតហ្វូនរបស់អតិថិជនដោយផ្ទាល់។ លើសពីនេះទៅទៀតមុខងារ Contactless ក៏អនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់បានយ៉ាងរហ័សដោយគ្រាន់តែ “ប៉ះដើម្បី ទូទាត់”។

កម្ចីជាសាច់ប្រាក់

ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់ ប្រាក់រៀល យើងបន្តផ្តោត ទៅលើការធ្វើអោយប្រសើរឡើង នូវកម្ចីប្រាក់រៀលឱ្យស្របតាមលក្ខខណ្ឌរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ ២០២២ កម្ចីជាប្រាក់រៀលមានចំនួន១២,៩០% នៃផលបំត្រសរុបខណៈពេលដែលកម្ចី ជាសាច់ប្រាក់នៅតែជាផលិតផលសំខាន់របស់យើងក្នុងការជំរុញកម្ចីប្រាក់រៀល បើទោះបីជាយើងដាក់ឱ្យដំណើរការនូវកម្ចីប្រាក់រៀលសម្រាប់ សេវាកម្មបង់រំលស់ក៏ដោយ។ នៅឆ្នាំ២០២៣ យើងនៅតែបន្តលើកកម្ពស់ និងគាំទ្រកម្ចីប្រាក់រៀលរបស់យើងដើម្បីបំពេញតាមតម្រូវការបទបញ្ញត្តិ ក៏ដូចជាការលើកកម្ពស់ប្រាក់រៀលខ្មែរនៅលើទីផ្សារ។

គ.គោលដៅ

ផែនការ និងការអនុវត្តអាទិភាពឆ្នាំ ២០២៣

មានរបស់ខ្លះ បានបាត់ដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ របស់ខ្លះទើបនឹងលេចរូបរាងឡើងថ្មី ហើយរបស់ខ្លះទៀតគឺនៅដដែល បើ ទោះក្រោយមានជំងឺកូវីដ១៩។ ការទូទាត់តាមទូរស័ព្ទ និងឌីជីថល បានក្លាយជាការពេញនិយមសម្រាប់ការទូទាត់ខ្នាតតូច និងមធ្យមបានកើនឡើងកាន់តែច្រើន លើប្រតិបត្តិការដោយគ្មានសាច់ប្រាក់។ អាជីវកម្ម Prepaid ជាមួយ VISA និងកម្មវិធីទូរស័ព្ទដែលមានមុខងារជាច្រើន នឹងត្រូវបានណែនាំទៅកាន់ទីផ្សារដែលវាមានលក្ខណៈប្រសើរលើសពីការទូទាត់ប្រាក់ទៅទៀត។

នៅឆ្នាំ២០២៣ យើងនឹងបន្តធ្វើឱ្យប្រសើរឡើងនូវកម្មវិធីទូរស័ព្ទ AEON Rohas ដំណាក់កាលទី២ ដោយរួមបញ្ចូលការវិនិច្ឆ័យដោយស្វ័យប្រវត្តិ ដើម្បីបង្កើនល្បឿនវិនិច្ឆ័យ និងបំពេញចិត្តអតិថិជនតាមរយៈវេទិកាឌីជីថលរបស់យើង។ លើសពីនេះ យើងនឹងបន្តពង្រឹងផលិតផលដែលមានស្រាប់របស់យើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាការពង្រីកផ្នែកទីផ្សារផងដែរ។ យើងបន្តគាំទ្រក្នុងការដោះស្រាយបញ្ហាសង្គមតាមតំបន់ដូចជា ការសម្រេចឱ្យបាននូវសង្គមមួយដែលប្រកបដោយនិរន្តរភាពផ្នែកហិរញ្ញវត្ថុ ក៏ដូចជាផ្នែកហិរញ្ញវត្ថុឌីជីថល ស្របពេលដែលយើងបន្តការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវផលិតផល និងសេវាកម្មស្របតាម “របៀបរស់នៅថ្មី” ដោយធ្វើតាមទស្សនៈរបស់យើង “សាមញ្ញ រហ័ស ងាយស្រួល”។

៣.១.៦ ផលិតផល

ផលិតផលរបស់ធនាគារអ៊ីអន គឺជាផលិតផលឌីជីថលដែលរួមមាន ៖

• **អ៊ីអនកាតម៉ូបាលៈ** គឺជាកម្មវិធីអ៊ីអនកាតម៉ូបាលៈផ្តល់ជូននូវភាពសាមញ្ញ រហ័ស និងងាយស្រួលជាមួយនឹងបទពិសោធន៍ថ្មីនៃការទូទាត់ប្រាក់ដោយពុំចាំបាច់កាន់អ៊ីអនកាត។ អ៊ីអនកាតម៉ូបាលៈអនុញ្ញាតឱ្យលោកអ្នកធ្វើការទូទាត់ប្រាក់តាមរយៈការស្កេន QRកូដ ត្រួតពិនិត្យមើលប្រតិបត្តិការមុនៗ ពិនិត្យមើលកម្រិតសមតុល្យ ពិនិត្យមើលរបាយការណ៍វិក្កយបត្រប្រចាំខែ ពិនិត្យមើលពិន្ទុសន្សំ តាមរយៈទូរស័ព្ទស្អាតហ្វូនរបស់លោកអ្នកដោយផ្ទាល់។

អ៊ីអនកាតម៉ូបាលៈបានផ្តល់អត្ថប្រយោជន៍៖

- ទូទាត់តាមការស្កេន QR កូដ (Visa QR Payment) គ្រាន់តែស្កេន QR កូដ នៅហាងដែលជាដៃគូសហការរបស់អ៊ីអនកាតម៉ូបាលៈដើម្បីធ្វើការទូទាត់

-គ្រប់គ្រងប្រតិបត្តិការយ៉ាងងាយស្រួល ក្នុងការពិនិត្យមើលប្រតិបត្តិការ កម្រិតសមតុល្យ និងរបាយការណ៍ វិក្កយបត្រប្រចាំខែនៅក្នុងកម្មវិធីតែមួយ

-សុវត្ថិភាពក្នុងការប្រើប្រាស់កាតបង្ការហានិភ័យក្នុងការប្រើប្រាស់កាតរបស់លោកអ្នកដោយគ្មានការ អនុញ្ញាតតាមរយៈមុខងារ “ផ្អាកដំណើរការ/ដាក់ដំណើរការ ប័ណ្ណឡើងវិញ”

-គ្រប់គ្រងលើពិន្ទុសន្សំពិនិត្យមើលពិន្ទុសន្សំដែលលោកអ្នកទទួលបាន និងពិន្ទុដែលនឹងផុតកំណត់

•**អ៊ីអេសប៊ីសម្ព័ន្ធមូល**: ជាមួយបទពិសោធន៍ថ្មីនៃភាព សាមញ្ញ រហ័ស និងងាយស្រួលរបស់កម្មវិធីអ៊ីអេសប៊ីស អតិថិជនមិនចាំបាច់មកកាន់សាខាដោយផ្ទាល់នោះទេ អតិថិជនអាចស្នើសុំកម្ចីជាសាច់ប្រាក់នៅគ្រប់ទីកន្លែងគ្រប់ ពេលវេលា និងទទួលបានព័ត៌មានដែលមានអត្ថប្រយោជន៍ជាច្រើនទៀតពីកម្មវិធីមូលរបស់យើង។

មុខងារកម្មវិធី អ៊ីអេសប៊ីសម្ព័ន្ធមូល៖

-ត្រួតពិនិត្យឥណទាន: ជាការត្រួតពិនិត្យ និងការវាយតម្លៃពីទំហំលទ្ធភាពរបស់លោកអ្នកដែលអាចទទួល បានប្រាក់កម្ចីជាមួយធនាគារឯកទេសអ៊ីអេស(ខេមបូឌា) ភីអិលស៊ីយ៉េងខ្ញុំ

-ស្នើសុំកម្ចី/បង់រំលស់: រីករាយជាមួយការដាក់ពាក្យស្នើសុំកម្ចីសាច់ប្រាក់តាមប្រព័ន្ធអ៊ីអេសប៊ីស ដោយ មិនចាំបាច់មកកាន់សាខារបស់យើងផ្ទាល់

-ប្រវត្តិនៃប្រាក់កម្ចី: សម្រាប់ត្រួតពិនិត្យមើលប្រវត្តិ នៃការសងត្រឡប់របស់លោកអ្នកដែលធ្លាប់បានស្នើ កម្ចី និងប្រើប្រាស់ពីមុនមក

-គណនាទំហំកម្ចី: សម្រាប់ត្រួតពិនិត្យការទូទាត់សងប្រចាំខែ និងចំនួនទឹកប្រាក់ដែលធនាគារឯកទេស អ៊ីអេស(ខេមបូឌា) ភីអិលស៊ីអាចផ្តល់ជូនដោយផ្អែកលើព័ត៌មានដែលបានបញ្ចូល

•**អ៊ីអេសវ៉លឡេត**: ក្រដាសប្រាក់លែងជារូបបិយវត្ថុចំបងទៀត ហើយឥឡូវនេះលោកអ្នកអាចទិញទំនិញធ្វើ ការទូទាត់ ផ្ញើប្រាក់ និងសន្សំពិន្ទុដោយផ្ទាល់ពីទូរស័ព្ទដែលរបស់លោកអ្នកជាមួយអ៊ីអេសវ៉លឡេត។

អ៊ីអេសវ៉លឡេតបានផ្តល់នូវអត្ថប្រយោជន៍ដូចជា៖

-ការទូទាត់ដោយ QR code: គ្រាន់តែស្កេន QR កូដនៅហាងដែលជាដៃគូសហការរបស់អ៊ីអេសវ៉លឡេត ដើម្បីធ្វើការទូទាត់

-ប្រតិបត្តិការសាច់ប្រាក់: ដកប្រាក់/ដាក់ប្រាក់ និងផ្ញើប្រាក់

-ការបញ្ចូលលុយទូរស័ព្ទ: កាន់តែងាយស្រួលក្នុងការបញ្ចូលទឹកប្រាក់ទៅក្នុងទូរស័ព្ទ របស់លោកអ្នក

-ការសន្សំពិន្ទុ: លោកអ្នកអាចទទួលបានពិន្ទុរាល់ការចំណាយពិន្ទុអាចប្តូរជាសាច់ប្រាក់អេឡិចត្រូនិកក្នុង គណនីរបស់លោកអ្នក។

សេវាកម្មចម្បងរបស់ធនាគារឯកទេសអ៊ីអេសមានដូចខាងក្រោម៖

- សេវាកម្មកាតឥណទាន
- សេវាកម្មផ្តល់ប្រាក់កម្ចីក្នុងទម្រង់ជាការទិញបណ្តាក់(បង់សកម្មភាពរំលស់) និងឥណទាន
- សេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិនៃកម្ពុជា។

៣.១.៧ ប្រព័ន្ធផ្សព្វផ្សាយ

ការផ្សព្វផ្សាយរបស់ធនាគារអ៊ីអេស បានផ្តោតទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល (Digital) និង សកម្មភាពផ្សេងៗតាមប្រព័ន្ធអនឡាញ (Internet) ដូចជា៖

- ១.ការផ្សព្វផ្សាយតាមគេហទំព័រហ្វេសប៊ុកផេក(Facebook Page)Aeon specialized bank Cambodia
- ២.ការផ្សព្វផ្សាយតាមគេហទំព័រយូធូប(YouTube) aeon specialized bank (cambodia) PLC
- ៣.ការផ្សព្វផ្សាយតាមគេហទំព័រហ្គូហ្គល(Google) Aeon com.kh

ការពង្រឹងការបំពេញសេវាកម្មជូនអតិថិជន

១.ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើងយើងបានពង្រឹង និងអភិវឌ្ឍបន្ថែមនូវសមត្ថភាពនៃផ្នែកបម្រើសេវាកម្មជូនអតិថិជន (Call Center) ឱ្យមានភាពរឹងមាំដែលអាចអនុញ្ញាតឱ្យភ្នាក់ងាររបស់យើងអាចឆ្លើយតបទៅនឹងការហៅចូលរបស់អតិថិជនបានទាន់ពេលវេលា។

២.ក្រៅពីប្រព័ន្ធនេះ យើងបានពង្រីកបណ្តាញហៅចូលកាន់តែច្រើន សម្រាប់អតិថិជនរបស់យើងដើម្បីអាចទទួលបាននូវមតិយោបល់ឬសំណើ ដែលរួមមានដូចជា ហ្វេសប៊ុក គេហទំព័រ ការទទួលសំណើតាមសាខា តាមរយៈប្រអប់ផ្តល់មតិយោបល់។ ព័ត៌មានបន្ថែមស្តីពីបណ្តាញទាំងនេះអាចរកបាន និងបានបង្ហាញនៅលើគេហទំព័ររបស់យើងផ្ទាល់ ។

៣.២ លក្ខខណ្ឌនៃការចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអេស

ដើម្បីធ្វើការចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្មបានលុះត្រាតែបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១. ទ្រព្យមានតម្លៃចាប់ពី ២៥០ដុល្លារ (១លានរៀល) ឡើងទៅក្នុងមួយឯកតា
២. មានអាយុកាលប្រើប្រាស់លើសពីមួយឆ្នាំ
៣. ទុកប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម និងគ្មានគោលបំណងលក់ចេញ ឬវិនិយោគ
៤. អាចធ្វើការវាស់វែងគួរឱ្យទុកចិត្តបាន
៥. បន្ថែមសមត្ថភាពឱ្យកាន់តែប្រសើរ ទៅលើទ្រព្យសកម្មដែលមានស្រាប់
៦. អាចផលិតបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ច ជូនធនាគារនាពេលអនាគត ។

ធាតុដែលមិនបានបំពេញលក្ខខណ្ឌដូចខាងលើ និងត្រូវទទួលស្គាល់ជា Non-capitalized assets ដែលត្រូវបង្ហាញក្នុងរបាយការណ៍លទ្ធផល។

ធាតុដែលត្រូវចុះបញ្ជីទទួលស្គាល់ជាទ្រព្យសកម្ម យកកាលបរិច្ឆេទនៃការទិញតាម Delivery Note Date បើមិនមាន Delivery Note ទេ យកតាម Invoice Date. ។

៣.២.១ ការធ្វើចំណាត់ថ្នាក់លើទ្រព្យសកម្ម

ទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអេសមានដូចជា

- សាច់ប្រាក់ក្នុងដៃ
- សមតុល្យនៅធនាគារជាតិនៃកម្ពុជា
- សមតុល្យនៅធនាគារផ្សេងៗ
- ឥណទានផ្តល់ដល់អតិថិជន
- ទ្រព្យសកម្មផ្សេងៗ
- ទ្រព្យសម្បត្តិ និងបរិក្ខារ
- ទ្រព្យសកម្មអរូបី
- ទ្រព្យសកម្មពន្យា ។

1.សាច់ប្រាក់ក្នុងដៃ (Cash on Hand)

គឺចំនួនសាច់ប្រាក់ ឬសមមូលសាច់ប្រាក់ (CCE) គឺជាចំនួនសាច់ប្រាក់សរុបដែលធនាគារមានក្នុងដៃសរុប និងការរក្សាបត្រក្រដាសមូលប្បទានបត្រនៅនឹងកន្លែង ឬក្នុងគណនីធនាគារ ។

2.សមតុល្យនៅធនាគារជាតិ (Balance with central bank)

គឺចំនួនសាច់ដែលធនាគារជាតិតម្រូវឱ្យធនាគារ យកទឹកប្រាក់ទៅធ្វើការតម្កល់ទុកក្នុងធនាគារជាតិ។

3.សមតុល្យនៅធនាគារផ្សេងៗ (Balance with other bank)

គឺចំនួនសាច់ដែលធនាគារ យកទឹកប្រាក់ទៅធ្វើការផ្ញើនៅក្នុងញាធនាគារផ្សេងៗ។

4.ឥណទានផ្តល់ដល់អតិថិជន

គឺជាចំនួនសាច់ប្រាក់ដែលធនាគារបានធ្វើការអោយទៅកាន់អតិថិជនកម្ចី និងធនាគារផ្សេងៗទៀតកម្ចី ឬជាឥណទានដែលផ្តល់ដោយក្រុមហ៊ុនដល់អតិថិជនរបស់ខ្លួនដែលអនុញ្ញាតឱ្យពួកគេបង់ប្រាក់ជាច្រើនថ្ងៃសប្តាហ៍ ។

5.ទ្រព្យសកម្មផ្សេងៗ (Other Assets)

គឺជាក្រុមនៃគណនីដែលត្រូវបានចុះបញ្ជីជាធាតុបន្ទាត់ដាច់ដោយឡែកនៅក្នុងផ្នែកទ្រព្យសកម្មនៃតារាងតុល្យការ។ ធាតុបន្ទាត់នេះមានទ្រព្យសកម្មតូចៗដែលមិនសមស្របនឹងប្រភេទទ្រព្យសកម្មសំខាន់ៗណាមួយ ដូចជាទ្រព្យសកម្មបច្ចុប្បន្ន ឬទ្រព្យសកម្មថេរ។

6.ទ្រព្យសម្បត្តិនិងបរិក្ខារ

គឺជា បរិក្ខារ គ្រឿងចក្រ អគារ និងយានជំនិះ ត្រូវបានពិពណ៌នាជាទូទៅថាជាទ្រព្យសម្បត្តិ រោងចក្រ និងឧបករណ៍ (PP&E)។ ធាតុទាំងនេះដែលមានស្លាកគឺជាកន្លែងថែរក្សា និងមិនងាយស្រួលក្នុងការរំលាយ។ PP&E ត្រូវបានចុះបញ្ជីនៅលើតារាងតុល្យការរបស់ក្រុមហ៊ុនដកការរំលស់បង្គរ។

7.ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី គឺជាទ្រព្យសម្បត្តិដែលមិនមែនជារូបិយវត្ថុ ដែលមិនអាចកំណត់អត្តសញ្ញាណបានដោយគ្មានសារធាតុរូបវន្ត។ ទ្រព្យសកម្មបែបនេះ អាចកំណត់អត្តសញ្ញាណបាននៅពេលដែលវាអាចបំបែកបាន ឬនៅពេលដែលវាកើតឡើងពីសិទ្ធិតាមកិច្ចសន្យា ឬផ្លូវច្បាប់ផ្សេងទៀត។

8.ទ្រព្យសកម្មពន្យារ

ទ្រព្យសកម្មពន្យារ សំដៅលើការចំណាយដែលបានធ្វើឡើងក្នុងកំឡុងពេលបច្ចុប្បន្ន ប៉ុន្តែនឹងមិនត្រូវបានគិតប្រាក់លើប្រាក់ចំណូលរហូតដល់រយៈពេលក្រោយ។ ជាសំខាន់ វាគឺជាការចំណាយបង់ប្រាក់ជាមុនដែលនឹងត្រូវបានទទួលស្គាល់ថាជាការចំណាយលើពេលវេលានៅពេលដែលអត្ថប្រយោជន៍ត្រូវបានទទួល។

៣.៣ យុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស អ៊ីអេស

គោលបំណងសំខាន់ នៃការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអេស គឺជាយុទ្ធសាស្ត្រដែលធនាគារបានរៀបចំឡើង ដើម្បីគ្រងគ្រប់ទ្រព្យសកម្មរបស់ធនាគារទាំងមូល។ គោលបំណងនេះ ត្រូវបានបង្កើតឡើងដោយរាប់បញ្ចូលទាំងនិយមន័យនៃពាក្យបច្ចេកទេសដែលនឹងត្រូវយកមកប្រើប្រាស់កត់ត្រាដើម្បីទទួលស្គាល់ជាទ្រព្យសកម្ម។

យុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងទ្រព្យសកម្មបូករួមជាមួយអាយុកាលប្រើប្រាស់ នៃទ្រព្យសកម្មការធ្វើរំលស់ លើទ្រព្យសកម្មវិធីសាស្ត្រ ក្នុងធ្វើរំលស់ទៅលើទ្រព្យសកម្មការបែងចែកចំណាត់ថ្នាក់ទ្រព្យសកម្មដំណើរការ នៃ ការលក់ និងលុបចេញពីបញ្ជីទ្រព្យសកម្មដំណើរការនៃការផ្លាស់ប្តូរទ្រព្យសកម្ម និងការអនុម័តពីថ្នាក់ដឹកនាំទៅ លើការលក់ និងការលុបចេញពីបញ្ជីទ្រព្យសកម្ម។ លើសពីនេះទៀត ការគ្រប់គ្រងទ្រព្យសកម្មនេះបានបូកបញ្ចូលទាំង ព័ត៌មានដែលចាំបាច់សម្រាប់ដំឡើងរបាយការណ៍ហិរញ្ញវត្ថុផងដែរ។

ការគ្រប់គ្រងនេះបានអនុលោមទៅតាមស្តង់ដាគណនេយ្យការប្រកាសសេចក្តីជូនដំណឹងទាំងនីតិវិធី និងគោលនយោបាយរបស់ធនាគារដែលបានចែងដូចខាងក្រោម៖

- ស្តង់ដាគណនេយ្យអន្តរជាតិ លេខ 16 ដែលស្តីអំពី ទ្រព្យរោងចក្រ និង គ្រឿងបរិក្ខារ (PP&E)
- ស្តង់ដាគណនេយ្យអន្តរជាតិ លេខ 39 ដែលស្តីអំពី ទ្រព្យសកម្មអរូបី (Intangible Asset)
- ស្តង់ដាគណនេយ្យអន្តរជាតិ (Impairment of Asset) លេខ 38 ដែលស្តីអំពីការខាតបង់លើទ្រព្យសកម្ម
- ការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា(NBC)ដែលបានចុះលេខ B7-01-186 ដែលស្តីអំពីទ្រព្យសកម្មនៃ ធនាគារ
- ប្លង់គណនីដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជាដែលបានបោះផ្សាយនៅខែមិថុនា ឆ្នាំ 2019
- NBC Prakas on Solvency Ratio B7-00-46 Prokor
- NBC Prakas on the Calculation of Bank's Net Worth B7-010-182 Prokor
- សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីអំពីពន្ធលើប្រាក់ចំណូល ដែលបានចុះលេខ

No. 098 សហ.ប្រក ដែលបានបោះផ្សាយ នៅថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2020 ។

៣.៣.១ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារ មានសិទ្ធិក្នុងការជួលទ្រព្យសកម្មរួមបញ្ចូលទាំងអគារការិយាល័យ ហើយការជួលអាចជួល ជាដី ឬជួលជាការិយាល័យ ឬក៏ជួលទាំងដីនិងអគារការិយាល័យទាំងមូល ធនាគារមិនចាំបាច់ចំណាយពេល យូរក្នុងការសាងសង់អគារ ឬមិនចាំបាច់ចំណាយប្រាក់ច្រើនក្នុងការទិញដី សម្រាប់ធ្វើអគារការិយាល័យ ឡើយ។ ការជួលអគារការិយាល័យជួយសម្រួលដល់ប្រព័ន្ធការងាររបស់ធនាគារផងដែរ។ ការជួលជាមធ្យម មានចំនួន៥ឆ្នាំ ទឹកប្រាក់ដែលទទួលស្គាល់មាននៅក្នុងរបាយការណ៍ចំណេញ ឬខាត (Profit & Loss) ។

៣.៣.២ ការទិញទ្រព្យសកម្មមូល (Fixed asset schedule)

នៅពេលដែលទិញទ្រព្យសកម្មចូលត្រូវមើលទៅលើគុណភាព និងរយៈពេលនៃការប្រើប្រាស់ត្រូវ កំណត់ថាទ្រព្យសកម្មនោះអាចប្រើប្រាស់បានយ៉ាងតិច៥ឆ្នាំ។ ដើម្បីជាមូលដ្ឋានដោយយោងតាមទ្រព្យសកម្ម ដែលធនាគារបានទិញមកប្រើប្រាស់ក្នុងការិយបរិច្ឆេទដែល និងត្រូវបន្ថែមទៅលើសមតុល្យគណនីទ្រព្យសកម្ម ពីឆ្នាំមុនដែលបានបង្ហាញក្នុងរបាយការណ៍តុល្យការ(Balance Sheet)។ របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើ សន្សំកម្មរួច តម្រូវឱ្យធ្វើការបង្ហាញក្នុងរបាយការណ៍ Note to Financial Statement ទៅការទិញលក់ លុបចេញ ពីបញ្ជីទ្រព្យសកម្ម ពីឆ្នាំមុនមកដល់ឆ្នាំបច្ចុប្បន្ន។

៣.៣.៣ ការធ្វើរំលស់លើទ្រព្យសកម្ម (Accumulated depreciation or amortization)

ទ្រព្យសកម្មទាំងអស់ត្រូវបានគណនារំលស់រៀងរាល់ចុងខែដោយប្រព័ន្ធ 24 ដែលត្រូវបានប្រើប្រាស់ក្នុងការ គ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារ។

៣.៣.៤ តម្លៃខាតបង់លើទ្រព្យសកម្ម (Impairment Loss)

តម្លៃខាតបង់លើទ្រព្យសកម្ម កើតមាននៅពេលដែលមានការលក់ទ្រព្យសកម្មចេញការទិញទ្រព្យសកម្មចូល ឬការលុបទ្រព្យសកម្មចេញពីបញ្ជី។ នៅពេលមានប្រតិបត្តិការ លក់ចេញ ទិញចូល ឬលុបចេញពីបញ្ជី ត្រូវធ្វើយ៉ាងណាកុំអោយមានការខាតបង់ច្រើនទៅលើទ្រព្យសកម្មនោះ។

តម្លៃខាតបង់គឺជាចំនួនទឹកប្រាក់ដែលតម្លៃពិតគណនេយ្យ (Carrying amount) បង្កើតសាច់ប្រាក់លើសពីចំនួនដែលអាចប្រមូលបាន។

៣.៣.៥ ការផ្លាស់ប្តូរទ្រព្យសកម្មថ្មី (Fixed assets trade in or exchange)

ជាមួយទ្រព្យសកម្មថ្មីដើម្បីធ្វើការផ្លាស់ប្តូរទ្រព្យសកម្មចាស់ ការអនុវត្តជាទូទៅក្នុងគោលបំណងដើម្បីប្រើប្រាស់ទ្រព្យសកម្មនោះឱ្យអស់ពីលទ្ធភាពក្នុងចង្វាក់ផលិតកម្ម។ តម្លៃបានដោះដូរគ្នា គឺមានការព្រមព្រៀង និងឯកភាពដែលធ្វើឡើងដោយអ្នកទិញ និងអ្នកលក់ដែលត្រូវបានគេហៅថា(Trade-In value or Allowance)។ ចំនួនទឹកប្រាក់នេះត្រូវបានអនុវត្តទៅលើតម្លៃទិញនៃទ្រព្យសកម្មថ្មី ហើយអ្នកទិញទូទាត់ខុសគ្នាដោយការវាយតម្លៃទ្រព្យសកម្មចាស់ធៀប និងទ្រព្យសកម្មថ្មី។ ការដោះដូរនេះ អាចខាត ឬចំណេញ។

៣.៣.៦ ការលក់ទ្រព្យសកម្មចេញ (Fixed assets disposal)

ការលក់ទ្រព្យសកម្ម គឺជាការធ្វើប្រតិបត្តិការលក់ទ្រព្យសកម្មចេញពីបញ្ជីទ្រព្យសកម្មដើម្បី ទទួលបានសាច់ប្រាក់។ ការលក់ទ្រព្យសកម្មអាចខាត និងចំណេញ។ នៅពេលដែលធនាគារធ្វើការលក់ទ្រព្យសកម្មចេញថ្លៃដើម និងរំលស់បង្គួរត្រូវបានលុបចេញពីកំណត់ហេតុគណនេយ្យផងដែរ។

៣.៣.៧ ការលុបទ្រព្យសកម្មចេញពីបញ្ជី (Fixed assets write-off)

ការលុបទ្រព្យសកម្មចេញពីបញ្ជី គឺសំដៅទៅការលុបចេញ ឬការឈប់ទទួលស្គាល់ទ្រព្យសកម្មពីបញ្ជីទ្រព្យសកម្មដែលបានបង្ហាញក្នុងរបាយការណ៍តុល្យការនៅតម្លៃស្មើសូន្យ។ នេះមានន័យថាទ្រព្យសកម្មនោះមិនអាចបង្កើតនូវតម្លៃបានរួមទាំងតម្លៃកាកសំណល់ផងដែរ។ ការលុបទ្រព្យសកម្មចេញពីបញ្ជីគេធ្វើឡើងនៅពេលដែលវាហួសសម័យកាល ឬឈប់ប្រើប្រាស់។ ការធ្វើប្រតិបត្តិការលុបទ្រព្យសកម្មចេញពីបញ្ជី និងជួបការខាតបង់នៅពេលតម្លៃពិតគណនេយ្យនៃទ្រព្យសកម្មនោះធំជាងសូន្យ។ នៅពេលដែលធនាគារលុបទ្រព្យសកម្មចេញពីបញ្ជី ថ្លៃដើម ចំនួនរំលស់ និងត្រូវបានលុបចេញពីកំណត់ត្រាគណនេយ្យដែរ។

៣.៤ គន្លឹះក្នុងការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេស អ៊ីអេសឌីប្រសិទ្ធភាព

គ្រប់ស្ថាប័នទាំងអស់ តែងតែប្រាថ្នាចង់បាននូវការគ្រប់គ្រងមួយដែលទទួលបាននៅប្រសិទ្ធភាព ដើម្បីគ្រប់គ្រងស្ថាប័ន ឬអង្គភាពរបស់ខ្លួនដូចជាការរៀបចំតាក់តែងចងក្រង នីតិវិធី ក្បួនច្បាប់ គោលការណ៍ វិន័យសណ្តាប់ធ្នាប់ ប្រកបដោយតម្លាភាព ដើម្បីវិវត្តន៍ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ និងរីកចម្រើនឆ្ពោះទៅដល់គោលដៅដែលបានកំណត់ទុក។

៣.៤.១ គន្លឹះនៃការគ្រប់គ្រងទ្រព្យសកម្មឱ្យមានប្រសិទ្ធភាព

គន្លឹះគ្រប់គ្រងទ្រព្យសកម្ម៥យ៉ាងដើម្បីបង្កើនប្រសិទ្ធភាព

1. ចាត់បុគ្គលិកដែលអ្នកទុកចិត្តអោយរៀបចំ និងមើលថែលើទ្រព្យរបស់ក្រុមហ៊ុនអ្នកប្រហែលជាមានរឿងជាច្រើនដែលត្រូវសម្រេចចិត្តនៅក្នុងអាជីវកម្ម ឬក្រុមហ៊ុនរបស់អ្នក។ អ្នកមិនអាចមានពេលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងទ្រព្យរបស់ក្រុមហ៊ុនអ្នកបានឡើង។ ដូច្នេះហើយ អ្នកគួរតែចាត់ឱ្យបុគ្គលិក ឬក្រុមណាមួយដែលអ្នកអាចទុកចិត្តដើម្បីទទួលខុសត្រូវនិងថែទាំលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរបស់អ្នក។

2. ស្វែងយល់ពីអាយុកាលរបស់សម្ភារៈនីមួយៗអ្នកគួរតែស្វែងយល់ពីអាយុកាលនៃការប្រើប្រាស់ និងតម្លៃរបស់ទ្រព្យនីមួយៗតាំងពីពេលចាប់ផ្តើមប្រើប្រាស់រហូតដល់ពេលឈប់ប្រើប្រាស់។ វាធ្វើឱ្យកាន់តែងាយស្រួលសម្រាប់អ្នកក្នុងការកំណត់ពេលវេលា និងជាវិធីដ៏ល្អបំផុតក្នុងការថែទាំទ្រព្យក្រុមហ៊ុនរបស់អ្នក។ តាមរយៈការប៉ាន់ប្រមាណអាយុកាលនៃទ្រព្យរបស់អ្នកអាចជ្រើសរើសប្រភេទទ្រព្យដែលសាកសម និងអាជីវកម្មនិងប្រុងប្រៀបសម្រាប់ការចំណាយនានាដែលពាក់ព័ន្ធនឹងការថែទាំទ្រព្យទាំងនោះផងដែរ។

3. តាមដានទ្រព្យសម្បត្តិរបស់អ្នកជាប្រចាំ បើគ្មានការតាមដានជាប្រចាំទេក្រុមហ៊ុនរបស់អ្នកអាចទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុ។ អ្នកអាចប្រឈមមុខ នឹងបញ្ហាបង់ពន្ធ ធានារ៉ាប់រង ការទិញ និងការរក្សាទ្រព្យដែលមិនចាំបាច់។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការតាមដានចំនួនទ្រព្យដែលអ្នកពិតជាមាន ក៏ដូចជាចំនួនទ្រព្យដែលបានកត់ត្រានៅក្នុងសៀវភៅរបស់អ្នក។

4. ស្វែងយល់ពីការប្រែប្រួល និងតម្លៃរំលស់នៃទ្រព្យនីមួយៗអ្នកគួរតែដឹងថាទ្រព្យណាខ្លះដែលមិនស័ក្តិសមក្នុងការប្រើប្រាស់។ មានទ្រព្យ ឬសម្ភារៈមួយចំនួនដែលហួសសម័យ ឬនៅក្នុងសភាពខូចខាត ប៉ុន្តែបុគ្គលិករបស់អ្នកនៅតែប្រើប្រាស់។ វាអាចធ្វើឱ្យប្រសិទ្ធភាពការងារ និងល្បឿនការងាររបស់ពួកគេថយចុះ ព្រមទាំងប៉ះពាល់សុវត្ថិភាពទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុនអ្នកទៀតផង។ ដូច្នេះអ្នកគួរតែកំណត់ថាស្ថានភាពទ្រព្យប្រភេទណាដែលមិនគួរប្រើតទៅទៀតហើយស្វែងរកពេលវេលាដែលសាកសមដើម្បីធ្វើការទិញ។

5. ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទ្រព្យក្រុមហ៊ុនដោយស្វ័យប្រវត្តិដែលមាននៅក្នុង Corarl,HR ភាគច្រើនការគ្រប់គ្រងទ្រព្យក្រុមហ៊ុន ត្រូវការចំណាយពេលវេលា ថវិកា និងកម្លាំងច្រើន ប៉ុន្តែមិនបានទទួលលទ្ធផលដែលសមស្របនោះទេ។ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងទ្រព្យអ្នកអាចសាកល្បងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិដោយស្វ័យប្រវត្តិដែលមាននៅក្នុង Corarl HR។ ជាមួយកម្មវិធីនេះ ដំណើរការគ្រប់គ្រងទ្រព្យក្រុមហ៊ុនរបស់អ្នកលែងជាបញ្ហាស្មុគស្មាញទៀតហើយ។ អ្នកអាចកត់ត្រាព័ត៌មានលម្អិតរបស់ទ្រព្យក្រុមហ៊ុនរួមមានប្រភេទ និងតម្លៃទ្រព្យប្រវត្តិនៃការប្រើប្រាស់បុគ្គលិកដែលកំពុងប្រើប្រាស់ និងស្ថានភាពរបស់ទ្រព្យទាំងនោះ ។

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និង ចំណុចខ្សោយ

ការវិភាគលើចំណុចខ្លាំង និង ចំណុចខ្សោយ

តាមការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តន៍ជាក់ស្តែង គឺការវិភាគដែលមានសារៈសំខាន់បំផុតក្នុងការវាយតម្លៃ ដើម្បីឱ្យដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ហើយនឹងចេះកែប្រែចំណុចខ្សោយឱ្យទៅជាចំណុចខ្លាំងពេលនោះហើយទើបធនាគារកាន់តែមានភាពរីកចម្រើនទៅមុខជានិរន្តរ៍។

៤.១ ការវិភាគលើចំណុចខ្លាំង

ធនាគារឯកទេសអ៊ីអេសមានចំណុចខ្លាំងជាច្រើនដូចខាងក្រោម៖

- ធនាគារមានផែនការយុទ្ធសាស្ត្រ បេសកកម្ម ទស្សនៈវិស័យ និងគោលដៅច្បាស់លាស់ហើយនាយកដ្ឋានទាំងអស់តាមសាខានីមួយៗសុទ្ធតែមានផែនការយុទ្ធសាស្ត្រ និងនីតិវិធីរៀងៗខ្លួនដែលផែនការទាំងនោះស្របទៅនឹងផែនការរួមរបស់ធនាគារជាមួយ។
- ធនាគារអ៊ីអេសមាននីតិវិធីក្នុងការទទួលស្គាល់ទ្រព្យយ៉ាងច្បាស់លាស់ និងមានប្រសិទ្ធភាព។
- ធនាគារឯកទេសអ៊ីអេសមាននីតិវិធីក្នុងការបែងចែកទ្រព្យសកម្មទៅតាមប្រភេទទ្រព្យនីមួយៗបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយតម្លាភាព។
- ធនាគារអ៊ីអេសមានការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលមានភាពងាយស្រួល ច្បាស់លាស់ និងស្របទៅតាមស្តង់ដារគណនេយ្យ(CIFRS)។

៤.២ ការវិភាគលើចំណុចខ្សោយ

ក្រៅពីចំណុចខ្លាំង ធនាគារឯកទេសអ៊ីអេសក៏មាននូវចំណុចខ្សោយខ្លះដូចគ្នាដែរ ហើយចំណុចខ្សោយទាំងនោះមានដូចខាងក្រោម៖

- ទ្រព្យមួយចំនួនដែលមិនបំពេញគ្រប់លក្ខខណ្ឌដែលចាត់ទុកជាទ្រព្យសកម្មបាន ហើយចាត់ទុកវាជា Non Capitalized Assets ដោយគ្មានការគ្រប់គ្រងទ្រព្យទាំងនោះបានត្រឹមត្រូវដែលនាំឱ្យមានការខាតបង់ទ្រព្យសម្បត្តិរបស់ធនាគារ។
- ការលុបទ្រព្យសកម្មចេញពីបញ្ជីគណនេយ្យដោយសារមានការហួសសម័យ ឬឈប់ប្រើប្រាស់ដែលបណ្តាលឱ្យខាតបង់ទ្រព្យសកម្មរបស់ធនាគារ។
- នីតិវិធីនៃការទទួលស្គាល់ទ្រព្យសកម្មរបស់ធនាគារអ៊ីអេសមានលក្ខណៈស្មុគស្មាញ ។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងអនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និង ការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

តាមរយៈការសិក្សាស្រាវជ្រាវទៅលើការប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនរួចមកអាច ឱ្យក្រុមយើងខ្ញុំសន្និដ្ឋានបានថា ធនាគារឯកទេសអ៊ីអន មានចក្ខុវិស័យ ទស្សនៈវិស័យ និងសម្រេចបាននូវគោល ដៅយ៉ាងច្រើននៅក្នុងឆ្នាំ២០២៣ និងមានការរីកចម្រើនរហូតដល់សព្វថ្ងៃ គឺដោយសារតែធនាគារឯកទេសអ៊ី អនបានបង្កើតសេវាកម្មច្រើនប្រភេទដូចជា សេវាកម្មកាតព្វកិច្ច សេវាកម្មផ្តល់ប្រាក់បញ្ញើជាការទិញបណ្តាក់ (សកម្មភាពបង់រំលស់) និងឥណទានរួមទាំងសេវាកម្មពាក់ព័ន្ធដទៃទៀតដែលអនុម័តដោយធនាគារជាតិ នៃកម្ពុជា ហើយមានផលិតផលជាច្រើនផ្តល់ជូនដល់អតិថិជន។

ម្យ៉ាងទៀត ធនាគារឯកទេសអ៊ីអនក៏បានព្យាយាមបង្កើតបណ្តាញការិយាល័យជាច្រើននៅតាមបណ្តា ខេត្តក្រុងនានា ដើម្បីបង្កភាពងាយស្រួលក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនគ្រប់តំបន់ដើម្បីពង្រីកទីផ្សារ នៅទូទាំងប្រទេសដើម្បីបង្កើនឱកាសប្រកួតប្រជែង និងទាក់ទាញអតិថិជនឱ្យបែរមកប្រើប្រាស់សេវាកម្មរបស់ ខ្លួនវិញ។ លើសពីនេះទៅទៀត ធនាគារឯកទេសអ៊ីអន ក៏បានបំពេញសេវាបង់រំលស់ទៅកាន់អតិថិជនជាច្រើន កន្លែងដែលផ្តល់សេវាកម្មហ៊ុយស្ទាន់ចិត្តក្នុងការផ្តល់ព័ត៌មានជូនអតិថិជន។ មិនតែប៉ុណ្ណោះធនាគារឯកទេស អ៊ីអនមានវិធីសាស្ត្រល្អៗក្នុងការធ្វើទីផ្សារ ផ្សព្វផ្សាយ ដើម្បីទាក់ទាញឱ្យអតិថិជនចាប់អារម្មណ៍មកប្រើប្រាស់ សេវាកម្មឥណទានរបស់ខ្លួនដោយការផ្តល់ឥណទាន និងផ្តល់រយៈពេលវែងសម្រាប់ការផ្តល់ឥណទានដែល ធ្វើឱ្យមានភាពងាយស្រួលដល់អតិថិជន។

សរុបសេចក្តីមកឃើញថា ការសិក្សាទៅលើការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនមាន សារៈសំខាន់ណាស់ក្នុងការយល់ដឹងឱ្យកាន់តែច្បាស់អំពីផលិតផល និងការផ្តល់សេវាកម្មនានាដែលធនាគារ អ៊ីអនមានហើយបានផ្តល់ទៅអតិថិជន និងការយល់ដឹងបន្ថែមទៀតទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

បន្ថែមពីនេះទៅទៀត ធនាគារឯកទេសអ៊ីអនមិនត្រឹមតែផលិតបាននូវប្រាក់ចំណូល តែថែមទាំងជួយ ឱ្យវិស័យសេដ្ឋកិច្ចក្នុងប្រទេសរីកចម្រើនទៅមុខជាលំដាប់ទៀតផង។

៥.២ ការផ្តល់អនុសាសន៍

ក្រោយពីបាន ធ្វើការស្រាវជ្រាវអំពីការគ្រប់គ្រងទ្រព្យសកម្មរបស់ធនាគារឯកទេសអ៊ីអនរួចមកបាន បង្ហាញឱ្យឃើញថាធនាគារឯកទេសអ៊ីអនជាធនាគារមួយដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសកម្ពុជា និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ដោយលោកអ្នកបានដឹងរួចមកហើយថា ធនាគារឯកទេសអ៊ីអនបានផ្តល់នូវឥណទាន និងរំលស់ជាច្រើនប្រភេទដែលពាក់ព័ន្ធ និងទ្រព្យសកម្មដែល ជួយសម្រួលដល់ជីវភាពរបស់ប្រជាជនបានយ៉ាងច្រើន។

ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនតូចដែលដូចនេះយើងមានគំនិតនិងយោបល់ខ្លះៗ ដើម្បីចូល រួមកែលម្អ និងស្ថាបនាធនាគារឯកទេសអ៊ីអនឱ្យទទួលបាននូវជោគជ័យទៅលើ វិស័យគ្រប់គ្រងទ្រព្យសកម្ម ដែលមានដូចខាងក្រោម៖

- ធនាគារគួរតែមានវិធានការក្នុងការគ្រប់គ្រងទ្រព្យ ដែលមិនបានបំពេញគ្រប់លក្ខខណ្ឌហើយមិនអាចចាត់ទុកជាទ្រព្យសកម្មបាន ដើម្បីជៀសវាងក្នុងការខាតបង់ទ្រព្យរបស់ធនាគារ
- គួរតែប្តូរវិធីសាស្ត្រពីករណីប្រព្រឹត្តិការណ៍ទ្រព្យសកម្មចេញពីបញ្ជីទៅជាការផ្លាស់ប្តូរចំណាត់ថ្នាក់នៃទ្រព្យសកម្មវិញជៀសវាងការខាតបង់ទ្រព្យសកម្មរបស់ធនាគារ ។
- គួរតែបន្តបន្ថយនូវលក្ខខណ្ឌមួយចំនួននៃការទទួលស្គាល់ទ្រព្យសកម្មរបស់ធនាគារឱ្យមានលក្ខណៈងាយស្រួលជាងមុន។

ឯកសារយោង

ឯកសារយោង

1. <https://unacademy.com/content/bank-exam/study-material/general-awareness/specialised-banks>
2. [Specialised Banks in India: What is Specialized Bank Definition \(nobroker.in \)](#) (Page1)
3. https://www.nbc.gov.kh/download_files/legislation/prakas_kh/36.pdf
4. [Specialised Banks in India: What is Specialized Bank Definition \(nobroker.in \)](#) (Page2)
5. <https://www.ethicsandinternationalaffairs.org/journal/recognition-a-short-history>
6. <https://www.sangapac.com/dictionary/tor2/2454>
7. <https://www.google.com/search?q=history+of+assets&oq>
8. [A Brief History of "ASSETS": How Our Perception of Value Has Changed \(linkedin.com \)](#)
9. https://www.academia.edu/10948664/THEORY_OF_ASSETS_IN_ACCOUNTING
10. <https://www.khsearch.com/qna/24819>
11. [Asset management - Wikipedia](#)
12. [Theory of asset management - Google Search](#)
13. [AEON Annual Report 2022_kh.pdf](#)
14. <https://www.aeon.com.kh/kh/faq/>
15. <https://www.aeon.com.kh/kh/product/digital-products/>
16. <https://web.facebook.com/search/top?q=aeon%20specialized%20bank%20cambodia>
17. [aeon specialized bank \(cambodia \) plc](#)
18. <https://freshnewsasia.com/index.php/en/localnews/109495-2019-01-06-06-52-57.html>
19. <https://www.google.com/>

ឧបសម្ព័ន្ធ



របាយការណ៍ប្រចាំឆ្នាំ
ANNUAL REPORT
2022



AEON CARD
នេះជាអ្វីដែលអ្នកត្រូវការ





ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.

បណ្តាញនៃសម្ព័ន្ធក្រុមហ៊ុនអ៊ីអនហ្វាយនែនសលស៊ីវិស

“ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់អតិថិជន និងធ្វើឱ្យពួកគាត់ទទួលបាននូវកាលានុវត្តភាពនាពេលអនាគតជាអតិបរមាតាមរយៈការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាពខ្ពស់ ”



- 📍 ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ
- 📍 ក្រុមហ៊ុនមិនបានចុះបញ្ជីលក់មូលបត្រ

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការផ្តល់ការិយាល័យ				
តម្លៃដើម				
នាដើមឆ្នាំ	៤.៦៦៤.៧៦៧	១៩.០០៤.២៦១	៤.៥៣០.២២៧	១៨.៣២៤.៧៦៨
ការទិញបន្ថែម	១.៣៨៥.១៦៤	៥.៦៦១.១៦៥	១៣៤.៥៤០	៥៤៧.៣០៩
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៤២.១៤០	-	១៣២.១៨៤
នាចុងឆ្នាំ	៦.០៤៩.៩៣១	២៤.៩០៧.៥៦៦	៤.៦៦៤.៧៦៧	១៩.០០៤.២៦១
ដក៖ រំលស់បង្គរ				
នាដើមឆ្នាំ	(៣.០៥០.៨៥៤)	(១២.៤២៩.១៧៩)	(២.១៣១.០៣៩)	(៨.៦២០.០៥៣)
រំលស់	(១.០១៩.៦០៥)	(៤.១៦៧.១២៦)	(៩១៩.៨១៥)	(៣.៧៤១.៨០៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១៦១.៧៧៥)	-	(៦៧.៣១៩)
នាចុងឆ្នាំ	(៤.០៧០.៤៥៩)	(១៦.៧៥៨.០៨០)	(៣.០៥០.៨៥៤)	(១២.៤២៩.១៧៩)
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	១.៩៧៩.៤៧២	៨.១៤៩.៤៨៦	១.៦១៣.៩១៣	៦.៥៧៥.០៨២

ធនាគារផ្តល់ទ្រព្យសកម្មរួមបញ្ចូលអាគារការិយាល័យ។ ការផ្តល់ជាមធ្យមមានចំនួន ៥ ឆ្នាំ(២០២១៖ ៥ ឆ្នាំ)។

ទឹកប្រាក់ដែលទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត

ទ្រព្យសកម្ម

សាច់ប្រាក់ក្នុងដៃ

សមតុល្យនៅធនាគារជាតិនៃកម្ពុជា

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
៨២៧.៩៧៨	៣.៤០៨.៧៨៥	១.០៥៦.២៥៦	៤.៣០៣.១៨៧
៦ ២០១ ១៧៨	២៥ ៥៣០ ២៥០	៥ ៦៤៤ ៨៥២	២២ ៩៩៧ ១២៧
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	
ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១.៣៥៦.៦៦៥	៥.៥៨៥.៣៩០	៦៧៨.៧៣៩	២.៧៦៥.១៨៣
១.០០០.០៦០	៤.១១៧.២៤៧	៩៦៥.៤២៦	៣.៩៣៣.១៤៦
៤៩៩.២៦៤	២.០៥៥.៤៧០	៤៩៦.៨៧៥	២.០២៤.២៦៩
៣៦៨.៤៧៩	១.៥១៧.០២៨	៣៩៨.៨៥៧	១.៦២៤.៩៤២
៣.២២៤.៤៦៨	១៣.២៧៥.១៣៥	២.៥៣៩.៨៩៧	១០.៣៤៧.៥៤០

គណនីត្រូវទទួល

ប្រាក់បង់មុន និងប្រាក់កក់

ការបង់ទុកមុន

ផ្សេងៗ

	ការកែលម្អ អាគារឆ្នួល	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	បរិក្ខារ ការិយាល័យ	កុំព្យូទ័រ និង បរិក្ខារកុំព្យូទ័រ	ទ្រព្យ និង បរិក្ខារ កំពុង សាងសង់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
គម្លើង							
ថ្ងៃទី១ ខែមករា							
ឆ្នាំ២០២២	២.០៩៩.៨៧៧	៣៦៦.៨៥២	១.០៨៤.៣០៩	២.៨៧២.១២០	៦៨.៣៤៥	៦.១៩១.៥០៣	២៥.២២៤.១៨៣
ការទិញបន្ថែម	៣០១.២៦០	៣៣.៣៤៣	៤៧.០៥២	៥៨.៩៥៦	៨២៦.០៩៥	១.២៦៦.៧០៦	៥.១៧៧.០២៧
ការផ្ទេរ	-	-	-	-	(៤៥៦.៦២២)	(៤៥៦.៦២២)	(១.៨៦៦.២១៤)
ការលក់ចេញ	(៧៨.២៣២)	-	-	-	-	(៧៨.២៣២)	(៣១៩.៧៣៤)
ការលុបចោល	(២៤៨.១០០)	(៦៧០)	(១៤.២៣៣)	(១៤.៧៩៣)	-	(២៧៧.៧៩៦)	(១.១៣៥.៣៥២)
លម្អៀងការប្តូរ ប្រែប្រួល	-	-	-	-	-	-	២៧៩.៨៥៦
ថ្ងៃទី៣១ ខែធ្នូ							
ឆ្នាំ២០២២	២.០៧៤.៨០៥	៣៩៩.៥២៥	១.១១៧.១២៨	២.៦១៦.២៨៣	៤៣៧.៨១៨	៦.៦៤៥.៥៥៩	២៧.៣៥៩.៧៦៦
ជក់៖ រំលស់បង្គរ							
ថ្ងៃទី១ ខែមករា							
ឆ្នាំ២០២២	(១.៦៨៦.៨៣៨)	(២៦៧.១១៦)	(៩០៣.៤៤៨)	(២.០៤៩.៥២៩)	-	(៤.៩០៦.៩៣១)	(១៩.៩៩០.៨៣៧)
រំលស់	(២១៣.១២៧)	(៤៥.២០១)	(១២១.៥៦៨)	(៣២៣.៤៩៩)	-	(៧០៣.៣៩៥)	(២.៨៧៤.៧៧៥)
ការលក់ចេញ	៧៨.២៣២	-	-	-	-	៧៨.២៣២	៣១៩.៧៣៤
ការលុបចោល	២៤៧.៧៣៧	៦៧០	១៣.៤១៥	១៤.៥៩៣	-	២៧៦.៤១៥	១.១២៩.៧០៨
លម្អៀងការប្តូរ ប្រែប្រួល	-	-	-	-	-	-	(២២១.៤៦០)
ថ្ងៃទី៣១ ខែធ្នូ							
ឆ្នាំ២០២២	(១.៥៧៣.៩៩៦)	(៣១១.៦៤៧)	(១.០១១.៦០១)	(២.៣៥៨.៤៣៥)	-	(៥.២៥៥.៦៧៩)	(២១.៦៣៧.៦៣០)
គម្លើយោង							
ថ្ងៃទី៣១ ខែធ្នូ							
ឆ្នាំ២០២២	៥០០.៨០៩	៨៧.៨៧៨	១០៥.៥២៧	២៥៧.៨៤៨	៤៣៧.៨១៨	១.៣៨៩.៨៨០	៥.៧២២.១៣៦

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

តម្លៃដើម

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

ការទិញបន្ថែម

ការឆ្លើយ

ការលុបចេញពីបញ្ជី

លម្អៀងពីការប្តូរប្រាក់បញ្ញើ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ជកៈ រំលស់បង្គរ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២២

រំលស់

លម្អៀងពីការប្តូរប្រាក់បញ្ញើ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

តម្លៃយោង

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

កម្មវិធីកុំព្យូទ័រ	កម្មវិធីកុំព្យូទ័រ កំពុងតម្លើង	សរុប	
		ដុល្លារអាមេរិក	ពាន់រៀល
៤.៩៥៥.៥៤៩	៨០.៥៥០	៥.០៣៦.០៩៩	២០.៥១៧.០៦៧
៤៦៧.៦៨៩	១១៨.៩៥៥	៥៨៦.៦៤៤	២.៣៩៧.៦១៤
-	(៥៨.៩៨៩)	(៥៨.៩៨៩)	(២៤១.០៨៨)
-	(២១.៥៦១)	(២១.៥៦១)	(៨៨.១២០)
-	-	-	២៣១.៧៣៥
៥.៤២៣.២៣៨	១១៨.៩៥៥	៥.៥៤២.១៩៣	២២.៨១៧.២០៨
(៣.០៧៥.២៩២)	-	(៣.០៧៥.២៩២)	(១២.៥២៨.៧៣៩)
(៤៨២.៦៧៥)	-	(៤៨២.៦៧៥)	(១.៩៧២.៦៩៣)
-	-	-	(១៤៦.៧១៨)
(៣.៥៥៧.៩៦៧)	-	(៣.៥៥៧.៩៦៧)	(១៤.៦៤៨.១៥០)
១.៨៦៥.២៧១	១១៨.៩៥៥	១.៩៨៤.២២៦	៨.១៦៩.០៥៨

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តម្លៃដើម

ថ្ងៃទី១ ខែមករា ឆ្នាំ២០២១

ការទិញបន្ថែម

ការឆ្លើយ

លម្អៀងពីការប្តូរប្រាក់បញ្ញើ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ជកៈ រំលស់បង្គរ

ថ្ងៃទី១ ខែមករា ឆ្នាំ២០២១

រំលស់

លម្អៀងពីការប្តូរប្រាក់បញ្ញើ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

តម្លៃយោង

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

កម្មវិធីកុំព្យូទ័រ	កម្មវិធីកុំព្យូទ័រ កំពុងតម្លើង	សរុប	
		ដុល្លារអាមេរិក	ពាន់រៀល
៤.៨៤៣.២៧៣	១៤.៤៦០	៤.៨៥៧.៧៣៣	១៩.៦៤៩.៥៣០
១០៥.៤៣៤	៧២.៩៣២	១៧៨.៣៦៦	៧២៥.៥៩៣
៦.៨៤២	(៦.៨៤២)	-	-
-	-	-	១៤១.៩៤៤
៤.៩៥៥.៥៤៩	៨០.៥៥០	៥.០៣៦.០៩៩	២០.៥១៧.០៦៧
(២.៦២២.៤៨៥)	-	(២.៦២២.៤៨៥)	(១០.៦០៧.៩៥២)
(៤៨២.៨០៧)	-	(៤៨២.៨០៧)	(១.៨៤២.០១៩)
-	-	-	(៧៨.៧៦៨)
(៣.០៧៥.២៩២)	-	(៣.០៧៥.២៩២)	(១២.៥២៨.៧៣៩)
១.៨៨០.២៥៧	៨០.៥៥០	១.៩៦០.៨០៧	៧.៩៨៨.៣២៨

ថ្ងៃទី៣១ ធ្នូ ២០២២

ថ្ងៃទី៣១ ធ្នូ ២០២១

	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង	តម្លៃយោងដុល	សំវិធានធន ECL	តម្លៃយោង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទាន						
រយៈពេលវែង	៩៧.២៥៧.០៤៧	(៨.៨៦៧.០២៣)	៨៨.៣៩០.០២៤	១១៧.៣៤៦.១៥១	(១២.៦២៤.៣៣៥)	១០៤.៧២១.៨១៦
ឥណទានរយៈពេលខ្លី	៣៤.៣១៥.៧១៩	(២.២១៥.៦១៦)	៣២.១០០.១០៣	២៨.៧៤២.១៤៧	(៦.៦៨០.៤៦៥)	២២.០៦១.៦៨២
	១៣១.៥៧២.៧៦៦	(១១.០៨២.៦៣៩)	១២០.៤៩០.១២៧	១៤៦.០៨៨.២៩៨	(១៩.៣០៤.៨០០)	១២៦.៧៨៣.៤៩៨
ពាន់រៀល	៥៤១.៦៨៥.០៧៨	(៤៥.៦២៧.២២៥)	៤៩៦.០៥៧.៨៥៣	៥៩៥.១៦៣.៧២៦	(៧៨.៦៤៧.៧៥៥)	៥១៦.៥១៥.៩៧១